



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែសីហា



លេខ ២៣៨ ឆ្នាំទី២០ គ.ស ២៥៦៤ គ.ស ២០២០

Issue 238 Volume 20 BC 2564 BE 2020

មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យនិស្សិតកម្ពុជាប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍..... ១
- ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៣



សកម្មភាពគណៈកម្មការ

- គណៈកម្មការទី៨ព្រឹទ្ធសភាជួបពិភាក្សាជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ៦
- សមាជិកព្រឹទ្ធសភាជួបសំណេះសំណាលជាមួយអង្គការខេត្តស្ទឹងត្រែងក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩..... ៨
- គណៈកម្មការទី៥ព្រឹទ្ធសភាចុះឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តកណ្តាល ១០
- គណៈកម្មការទី៧ព្រឹទ្ធសភាចុះឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ចរបស់ខ្លួននៅខេត្តកំពង់ចាម ១២
- គណៈកម្មការទី៨ព្រឹទ្ធសភាចុះឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង..... ១៤
- គណៈកម្មការទី១០ព្រឹទ្ធសភាចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី “ការប្រឆាំងអំពើពុករលួយនៅខេត្តកណ្តាល និងខេត្តស្វាយរៀង” ១៦
- ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ រៀបចំវេទិកានៅសង្កាត់ក្រាំងឆ្នង ១៨
- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រៀបចំវេទិកាថ្នាក់ស្រុក និងជួបពិភាក្សាសំណេះសំណាលជាមួយនឹងអាជ្ញាធរ និងប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំ..... ២០
- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ២២
- ការងារទទួលពាក្យបណ្តឹង..... ២៤
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨..... ២៥
- សមាជិកសមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៣៨



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបុកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងកំណត់ទិសដៅការងារខែសីហា ឆ្នាំ២០២០ ៤០
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធអំពីមូលដ្ឋានសន្តិសុខព័ត៌មានវិទ្យា..... ៤១
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៤២



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការីកុំព្យូទ័រ
លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចតុប្បវេណីអនុស្សាវរីយជាមួយនិស្សិតកម្ពុជាប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន។

ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចតុប្បវេណីអនុស្សាវរីយជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

**សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យនិស្សិតកម្ពុជាប្រឡងជាប់អាហារូបករណ៍
អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ចូលរួមសម្តែងការគួរសម
និងទទួលអនុសាសន៍**



សម្តេចកិត្តិ សាយ ឈុំ ប្រធានព្រឹទ្ធសភា (កណ្តាល)

នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩:០០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិតកម្ពុជាប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ចំនួន ២៤រូប ចូលរួមសម្តែងការគួរសម និងទទួលអនុសាសន៍មុននឹងចេញដំណើរទៅបំពេញការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅតាមសាកលវិទ្យាល័យនានានៃប្រទេសជប៉ុន។

នៅក្នុងឱកាសនោះ លោក **វុឌ ឆានិត** តំណាងប្រតិភូនិស្សិតកម្ពុជាប្រឡងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ចូលរួមសម្តែងការគួរសម និងទទួលអនុសាសន៍។ លោក

វុឌ ឆានិត បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា នៅខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីសម្រាប់អាហារូបករណ៍ (JDS) ចំនួន២៤រូប ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបក្នុងការជ្រើសរើសអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន។ ក្នុងនាមអស់គ្នាដែលមានសំណាងដែលបានរស់នៅ រៀនសូត្រ និងធ្វើការងារក្រោមការបីបាច់ថែបម្រុងរបស់ឪពុក ម្តាយ សហគមន៍ សាលារៀន និងប្រទេសជាតិ ដោយយុវជនរៀបចំរស់នៅយើង ដែលបានកើតក្នុងសម័យសង្គ្រាមបានធ្វើពលិកម្មយ៉ាងធំធេងរហូតដល់ពលិជីវិតយ៉ាងស្ងាត់ស្ងៀមបំផុត និងបានបន្សល់ទុកនូវមរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានដល់ប្រទេសជាតិ ប្រជាជន ក៏ដូចជាដល់យើងទាំងអស់គ្នា។ ទាំងនោះគឺមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដែលជាបុព្វបទធ្វើឱ្យរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ជាងពីរទសវត្សរ៍



ប្រតិភូនិស្សិតកម្ពុជាប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន

កន្លងទៅ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងមាន កំណើនជាមធ្យមក្នុងរង្វង់៧%ក្នុងមួយឆ្នាំ។ ទាំងនេះគឺ ដោយសារតែសម្តេចអគ្គមហាសេនាបតីតេជោបានដឹកនាំ ប្រទេស និងប្រជាជនយើងឱ្យមានការផ្លាស់ប្តូរថ្មីដ៏មហិមា ដែលយើងមិននឹកស្មានដល់។

សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ក្នុងរយៈពេល បានធ្វើជាមន្ត្រីរាជការ ហើយពេលនេះត្រូវបានប្រទេសជប៉ុន ផ្តល់ឱកាសឱ្យក្លាយជាប្រទេសស្រុក ដើម្បីអភិវឌ្ឍន៍ឱ្យ ក្លាយទៅជានគរមនុស្សដ៏មានសក្តានុពលរបស់ប្រទេស ជាតិនាពេលអនាគត។ ជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធ- សភាបានផ្តល់អនុសាសន៍ចំនួន៦ចំណុចដល់ក្លាយជាម មាន៖ ទី១-សូមក្លាយជាពលទៅសិក្សានៅប្រទេសជប៉ុន ត្រូវយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត កម្លាំងស្មារតី និង កម្លាំងប្រាជ្ញា ខិតខំរៀនសូត្រសំដៅធ្វើយ៉ាងណាពេលបញ្ចប់ ការសិក្សាឱ្យទទួលបាននិទ្ទេសខ្ពស់។ ទី២-សូមយកចិត្ត- ទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ទម្លាប់ ប្រពៃណី របស់ប្រទេសជប៉ុន អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិន័យរបស់ សាកលវិទ្យាល័យ ដោយខិតខំព្យាយាមរៀនសូត្រ ដើម្បី បង្ហាញឱ្យមិត្តរួមថ្នាក់ សាលា និងប្រជាជនជប៉ុន បានឃើញ អំពីអត្ថប្រយោជន៍ថ្លៃថ្នូរ សុភាពរាបសា ឧស្សាហ៍ព្យាយាម និង អត់ធ្មត់របស់ជនជាតិខ្មែរយើង។ ទី៣-សូមក្លាយជាខិតខំក្រេប ជញ្ជក់នូវបច្ចេកវិទ្យាទំនើបថ្មីៗ ចំណេះដឹង បទពិសោធន៍ ល្អទាំងឡាយ ដើម្បីពេលក្លាយជាត្រឡប់មកប្រទេសជាតិ វិញ យកចំណេះដឹងទាំងអស់នោះចូលរួមកសាងអភិវឌ្ឍ ប្រទេសជាតិ។ ទី៤-ត្រូវរក្សាភ្ជាប់នូវទំនាក់ទំនងល្អជាមួយ នឹងបណ្តាមិត្តជាតិស្និទ្ធស្នាលមិត្ត និងសាស្ត្រាចារ្យ មន្ត្រីបុគ្គ- លិករបស់សាកលវិទ្យាល័យ និងជាមួយនឹងប្រជាជនជប៉ុន ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ពិត ប្រពៃណី វប្បធម៌ដ៏ល្អផ្សេងៗ សក្តានុពលដ៏សម្បូរបែបរបស់ ប្រទេសជាតិយើងដើម្បីឱ្យពួកគេយល់កាន់តែច្បាស់ ហើយ ជួយផ្សព្វផ្សាយ អូសទាញភ្ញៀវទេសចរជប៉ុនមកទស្សនា និងអ្នកវិនិយោគទុនមកបណ្តាក់ទុននៅប្រទេសកម្ពុជាឱ្យ

បានកាន់តែច្រើនថែមទៀត។ ទី៥-សូមរក្សាទំនាក់ទំនងល្អជា មួយនឹងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសជប៉ុន ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងអាចជួយដោះស្រាយបញ្ហាមួយចំនួនដែលក្លាយមាន សំណូមពរ។ ទី៦-សូមយកចិត្តដាក់ខ្ពស់ក្នុងការថែរក្សា សុខភាពផ្ទាល់ខ្លួន គឺត្រូវឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ ឱ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតឱ្យខ្លាចខ្លួនជា ប្រចាំ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩។

សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជាក់ថា នៅពេល ដែលក្លាយជាបញ្ចប់ការសិក្សាត្រឡប់មកវិញ នឹងក្លាយជា ជនធនមនុស្សរបស់ប្រទេសកម្ពុជាប្រកបដោយសក្តានុ- ពល ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យក្លាយជាប្រទេសដែលមានការរីកចម្រើនខ្ពស់ ដូចបណ្តា ប្រទេសនៅក្នុងតំបន់ និងក្លាយទៅជាសង្គមដែលមានអរិ- យធម៌ សេចក្តីស្រឡាញ់ ហើយគ្មានការកើតឡើងវិញនូវ សង្គ្រាមរបបប្រល័យពូជសាសន៍ ក៏ដូចជាការបែកបាក់ ផ្ទៃក្នុងជាតិដូចពីអតីតកាលទៀតឡើយ។

សម្តេចប្រធានព្រឹទ្ធសភាបានជូនពរដល់ក្លាយៗ ដែល ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅតាមសាកល- វិទ្យាល័យនានា នៅប្រទេសជប៉ុន សូមប្រកបដោយសុខភាព ល្អបរិបូរណ៍ និងវិលត្រឡប់មកមាតុភូមិប្រកបដោយសុវត្ថិ- ភាព និងជោគជ័យ។

អាហារូបករណ៍ JDS គឺជាជំនួយឥតសំណងរបស់រដ្ឋា- ភិបាលជប៉ុន ដែលបានបង្កើតឡើងនៅកម្ពុជាតាំងពីឆ្នាំ ២០០០ ក្នុងនោះមានគោលដៅជួយលើកស្ទួយការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា។ អាហារូបករណ៍នេះមានបំណង ជ្រើសរើសមន្ត្រីរាជការតាមក្រសួង និងស្ថាប័នរដ្ឋនានា ដើម្បីធ្វើការប្រកួតប្រជែងសម្រាប់ការបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ នៅតាមសាកលវិទ្យាល័យនានានៅ ប្រទេសជប៉ុន។ គិតរហូតមកដល់ពេលនេះមាននិស្សិត ចំនួន៤១៦នាក់ ត្រូវបានបញ្ជូនទៅសិក្សានៅប្រទេសជប៉ុន តាមជំនាញសិក្សារៀងៗខ្លួន។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវិន)

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សម្តេច-
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភាអញ្ជើញចូល
រួមជាកិត្តិយសទស្សនកិច្ច និងសម្តោចដាក់ឱ្យដំណើរការ
សាកល្បងសួនទឹកកម្សាន្ត «តេជោហ្គាឱនស៊ីធី» ក្រោម
អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ
សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ សម្តេច-
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាល សួរសុខ
ទុក្ខមន្ត្រីរាជការ និងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ
មានជ័យ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ សម្តេច-
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា និងលោកជំទាវបានអញ្ជើញចូលរួមក្នុងពិធី
ស្រោចស្រពសុគន្ធរាវី និងប្រកាសតែងតាំងព្រះគ្រូឧត្តម
រតនញ្ញាណ **ម៉ុក គឹមសាន** ព្រះគ្រូចៅអធិការវត្តគិរី-
សុវណ្ណារាម (ហៅវត្តថ្កូវ) ទទួលព្រះកិត្តិនាមជាព្រះមេត្តា-
នុភីទ្ធ ព្រះរាជាគណៈថ្នាក់កិត្តិយស នៅវត្តគិរីសុវណ្ណារាម
នៅឃុំកក់ ស្រុកពញាចក្រ ខេត្តត្បូងឃ្មុំ។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សម្តេច-
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងសមាជិក សមា-
ជិកាព្រឹទ្ធសភាបានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីសូត្រ
មន្ត្រីបោះព្រំអាស្រមមរតកចក្រី ជូនសម្តេចអគ្គមហាពញា-
ចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ-
កម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា **សៅ ឌី ហេង សំរិទ**
នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។



✽ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សម្តេច-
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជាបានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីជួប
សំណេះសំណាលជាមួយនឹងមន្ត្រីរាជការ និងអាជ្ញាធរឃុំ
សង្កាត់ ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្ត
ស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ-
មហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជា-
ណាចក្រកម្ពុជា នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំ។



✽ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម
កិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** អនុប្រធានទី១ព្រឹទ្ធសភា
អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រ
កម្ពុជា គោរពវិញ្ញាណក្ខន្ធជកឧត្តម **ឡឺ ខាភៀវ** (Le Kha
Pieu) អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្ថានទូតវៀត-
ណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងសង្កាត់បឹងកេងកង
ខណ្ឌចំការមន រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមកិត្តិ-
សង្គហបណ្ឌិត **ទេព ឈន** អនុប្រធានទី២ព្រឹទ្ធសភាបាន
អនុញ្ញាតឱ្យក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំ
ដោយឯកឧត្តមបណ្ឌិតសភាចារ្យ **សុខ ឌួច** ប្រធានរាជ-
បណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សា
បណ្ឌិតសភាចារ្យ ចូលជួបធ្វើកិច្ចសម្ភាសន៍ ដើម្បីរៀបចំ
គុណកថាលម្អិតសម្រាប់ពិធីប្រកាសគោរមងារកិត្តិយស
ដែលព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វ-
ព្រះរាជហឫទ័យត្រាស់បង្គាប់គោរមងារកិត្តិយសនៃរាជ-
បណ្ឌិតសភាកម្ពុជា ជា"កិត្តិសង្គហបណ្ឌិត" នៅវិមានព្រឹទ្ធ-
សភា។



✽ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម-
កិត្តិសង្គហបណ្ឌិត **ទេព ឈន** អនុប្រធានទី២ ព្រឹទ្ធសភា
អមដំណើរដោយសមាជិកាព្រឹទ្ធសភាបានអញ្ជើញជួប
សំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជា-
ពលរដ្ឋចំនួន៤០០នាក់ ព្រមទាំងប្រគេនបច្ច័យកសាងវត្ត
និងទេយ្យទាន មួយចំនួន នៅវត្តអូរសោម ក្នុងភូមិអូរសោម
ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។



✽ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមកិត្តិ-
សង្គហបណ្ឌិត **ទេព ឈន** អនុប្រធានទី២ ព្រឹទ្ធសភាបាន
អញ្ជើញជប់លៀងជូនក្រុមសមាជិកាព្រឹទ្ធសភា និងក្រុម
ប្រឹក្សាឃុំអូរសោម និងបងប្អូនប្រជាពលរដ្ឋក្នុងឱកាសឈប់
សម្រាកសងពេលចូលឆ្នាំខ្មែរ នៅឃុំអូរសោម ស្រុកវាលវែង
ខេត្តពោធិ៍សាត់។



**គណៈកម្មការទី៨ព្រឹទ្ធសភាជួបពិភាក្សាជាមួយ
អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH)**



លោកជំទាវ មាន សំអាន(កណ្តាល) ជួបពិភាក្សាជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH)

លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការសុខា-
ភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ
បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា បាន
គាំទ្រចំពោះវិធានការត្រួតពិនិត្យផលិតផលថ្នាំជក់ទាំង៥
ក្នុងឱកាសដែលគណៈកម្មការទី៨ព្រឹទ្ធសភាជួបពិភាក្សា
ជាមួយនឹងអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH)
កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខា
សាលាខាងជើង វិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះដែរ តាងនាមគណៈកម្មការទី៨ព្រឹទ្ធសភា
ក៏ដូចក្នុងនាមលោកជំទាវផ្ទាល់ លោកជំទាវ **មាន សំអាន**
បានសំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែបន្តរួម
សហការជំរុញដោះស្រាយចំពោះផលប៉ះពាល់នៃការប្រើ-
ប្រាស់ថ្នាំជក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យអត្រា
អ្នកប្រើប្រាស់ថ្នាំជក់មានការថយចុះ បង្ការកុំឱ្យខាតបង់

សេដ្ឋកិច្ច និងចំណាយលើការព្យាបាល ព្រមទាំងផ្តល់អនុ-
សាសន៍ដូចខាងក្រោម៖

- សូមបង្កើនការយល់ដឹង និងផ្សព្វផ្សាយច្បាប់ស្តីពី ការ
ត្រួតពិនិត្យផលិតផលថ្នាំជក់ដល់សាធារណជន យុវជន និង
ភាគីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់
 - ពង្រីកកម្មវិធីកន្លែងធ្វើការ ទីសាធារណៈ ជាតំបន់គ្មាន
ផ្សែងបារី
 - ពង្រីកសារព្រមានសុខភាពជារូបភាពនៅលើកញ្ចប់
ផលិតផលថ្នាំជក់ឱ្យមានទំហំធំ
 - បង្កើនពន្ធលើផលិតផលថ្នាំជក់ដើម្បីប្រសិទ្ធភាពក្នុងការ
ការពារសុខភាពដល់ប្រជាពលរដ្ឋ
 - ហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់
ទម្រង់។
- តាមរយៈការស្រាវជ្រាវពីការវិនិយោគលើការត្រួតពិនិត្យ





សមាជិក សមាជិកា អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារ

ថ្នាំជក់នៅព្រះរាជាណាចក្រកម្ពុជាបស់អង្គការសហប្រជាជាតិបានបង្ហាញឱ្យឃើញថា ការអនុវត្តវិធានការត្រួតពិនិត្យផលិតផលថ្នាំជក់ទាំង៥ អាចធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាសង្គ្រោះជីវិតប្រជាពលរដ្ឋប្រមាណ៥៧.០០០នាក់ពីការស្លាប់មុនអាយុ និងបង្ការកុំឱ្យមានការខាតបង់សេដ្ឋកិច្ច និងលើការព្យាបាលប្រមាណ១,៨៩៩លានដុល្លារ នៅឆ្នាំ២០៣៣។

សូមជម្រាបថា ប្រជាពលរដ្ឋកម្ពុជាចំនួន១៥.០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់ ដែល៣៣% នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ មិនតែប៉ុណ្ណោះការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យខាតបង់ទឹកប្រាក់ចំនួន៦៤៩លានដុល្លារអាមេរិក ដែលស្មើនឹង៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។

តាមការសិក្សាពីការអង្កេតការអនុវត្តច្បាប់ការត្រួតពិនិត្យផលិតផលថ្នាំជក់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០១៩ បានបង្ហាញថា៖ មានបារីប្រមាណ៣០% ដែលដាក់តាំងលក់លើទីផ្សារ ពុំមានបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងរូបភាព ហើយបារី ៥៨% ដែលលក់លើទីផ្សារពុំមានតែមប្រើពន្ធនោះទេ។ ការសិក្សានោះក៏បានបញ្ជាក់ថា៖ មានការផ្សាយពាណិជ្ជកម្មបារីប្រមាណ ២០% ដោយក្រុមហ៊ុនថ្នាំជក់ បានផ្តល់សម្ភារផ្សាយពាណិជ្ជកម្ម និងផលប្រយោជន៍ទៅឱ្យអ្នកលក់បារីជាច្រើន។

តាមរយៈនៃកិច្ចពិភាក្សានោះ លោកជំទាវ **ហាន សំអេន** បានមានប្រសាសន៍សន្យានឹងបន្តផ្តល់នូវកិច្ចសហការល្អបន្ថែមទៀតជាមួយនឹងអង្គការចលនាដើម្បីសុខភាពកម្ពុជាក្នុងករណីបើមានសំណូមពរស្នើសុំការគាំទ្រណាមួយពីគណៈកម្មការដើម្បីជំរុញឱ្យអត្រាអ្នកប្រើប្រាស់ថ្នាំជក់មានការថយចុះ។ ជាពិសេសចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាពសង្គម។

លោកជំទាវ **ហាន សំអេន** សង្ឃឹម និងមានជំនឿយ៉ាងមុតមាំលើឆន្ទៈ និងការចូលរួមប្តេជ្ញាចិត្តរបស់ឯកឧត្តមលោកជំទាវ លោក លោកស្រី ពិតជាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ បញ្ហាប្រឈម សំដៅបង្ការ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដើម្បីបង្ការជំងឺមិនឆ្លងនៅកម្ពុជា ប្រកបដោយលទ្ធផលដែលបានកំណត់ទុក។

(អត្ថបទ៖ លេខាធិការព្រឹទ្ធសភា រូបភាព៖ លោក គង់យ៉ាវិន)



សមាជិកព្រឹទ្ធសភាផ្តល់អនុសាសន៍ ៥ ចំណុចដល់អាជ្ញាធរ
ខេត្តស្ទឹងត្រែងក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩



សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ

ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានផ្តល់អនុសាសន៍ចំនួន៥ចំណុចដល់អាជ្ញាធរខេត្តស្ទឹងត្រែង ដើម្បីចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមមាន៖ ១.បន្តពង្រឹងត្រួតពិនិត្យសុខភាពអ្នកដំណើរគ្រប់រូបដែលចូលមកតាមច្រកព្រំដែនដោយមិនត្រូវមានការលើកលែងឡើយ។ ២.បន្តពង្រឹងការពិនិត្យតាមដានអ្នកត្រូវធ្វើចត្តាឡីស័ក ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដែនដីក្នុងរយៈពេល១៤ថ្ងៃ។ ៣.ពង្រឹងអប់រំប្រជាពលរដ្ឋក្នុងការអនុវត្តអនាម័យ គម្លាតសង្គម គម្លាតបុគ្គល។ ៤.ពង្រឹងប្រព័ន្ធតាមដានជំងឺក្នុងស្រុក និងក្រុមភ្លើងតបបន្ទាន់។ ៥.ត្រូវមានកម្លាំងសមត្ថកិច្ចតាមដានត្រួតពិនិត្យការជួបជុំ ជាពិសេសក្នុងអំឡុងពេលឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរនាពេលខាងមុខ។

ការថ្លែងខាងលើធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈ-

កម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រជាងគេចំនួន២០គ្រួសារមកពីឃុំទាំង៥ មន្ត្រីការិយាល័យអប់រំ នាយកវិទ្យាល័យ អនុវិទ្យាល័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យសៀមប៉ាង ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

ក្នុងនាមគណៈប្រតិភូ ឯកឧត្តម **យ៉ង់ សែម** បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ឯកឧត្តមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត-



ទិដ្ឋភាពសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ



សមាជិក សមាជិកាព្រឹទ្ធសភា នាំយកទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ នៅវត្តពោធិ៍ជ័យ

ត្បាញយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ។ ថ្វីត្បិតតែប្រទេសកម្ពុជាយើងមិនទាន់មានការឆ្លងរាលដាលនៅតាមសហគមន៍ ប៉ុន្តែតាមការវាយតម្លៃកម្រិតហានិភ័យរបស់អង្គការសុខភាពពិភពលោកនៅក្នុងព្រះរាជាណាចក្រកម្ពុជាថា ប្រទេសកម្ពុជាអាចមានលទ្ធភាពឆ្លងទៅក្នុងសហគមន៍ បើសិនជាយើងទាំងអស់គ្នាមិនប្រុងប្រយ័ត្ន និងមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

នៅក្នុងឱកាសនោះ គណៈប្រតិភូបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី **សាឃ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអំណោយរបស់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រជាងគេចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកក្រូច១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកប្រាក់ចំនួនពីរម៉ឺនរៀល និងចែកជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាជ្ញាធរមូលដ្ឋាន រួមមាន៖ កុំព្យូទ័រលើតុចំនួន១០គ្រឿង ម៉ាស៊ីនព្រីនផ័រចំនួន៣គ្រឿង សម្ភារកីឡា១ឈុតជូនវិទ្យាល័យសៀមប៉ាង កុំព្យូទ័រលើតុចំនួន១គ្រឿង ម៉ាស៊ីនព្រីនផ័រចំនួន១គ្រឿង សម្ភារកីឡា១ឈុតជូនអនុវិទ្យាល័យសេរីទុត្ត និងកុំព្យូទ័រលើតុចំនួន១គ្រឿង និងម៉ាស៊ីនព្រីនផ័រចំនួន១គ្រឿងជូនសាលាស្រុកសៀមប៉ាង។ ចំណែកលោកគ្រូ អ្នកគ្រូចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ ជេល១ដប ថវិកា១០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភសិស្សពូកែចំនួន៥៥នាក់ និងឧបត្ថម្ភសិស្សក្រីក្រចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ បិច ទឹកលុប ខ្មៅដៃ១ឈុត ជេល១ដប និង

ថវិកា២ម៉ឺនរៀល។

ក្រៅពីនោះ គណៈប្រតិភូព្រឹទ្ធសភាបាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទេយ្យទាន និងបច្ច័យរបស់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសប្បុរសជន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៤វត្ត និងព្រះសង្ឃចំនួន ៣១អង្គ នៅវត្តពោធិ៍ជ័យ ហៅវត្តសៀមប៉ាង ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រៅពីបំពេញបេសកកម្មក្នុងទឹកដីខេត្តស្ទឹងត្រែង គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម **ឃុំ សែម** បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទេយ្យទាន និងបច្ច័យរបស់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសប្បុរសជន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៤ គឺវត្តឧទ្ទុម្ពលារាម វត្តធម្មបារមី វត្តខេមរសីមា និងវត្តភ្នំព្រះសុមេរ ស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ គណៈប្រតិភូព្រឹទ្ធសភាបានអញ្ជើញទស្សនកិច្ចតំបន់ប្រវត្តិសាស្ត្រមួយកន្លែង ដែលជាតំបន់ផលិតលោហៈ អាវុធ និងសម្ភារផ្សេងៗ នៅមុនសម័យអង្គរ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

(អត្ថបទ និងរូបភាព ៖ លោក គឹម សិទ្ធិ)

**គណៈកម្មការទី៥ព្រឹទ្ធសភាចុះឈ្មោះសមាជិកអនុវត្តច្បាប់
អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តកណ្តាល**



គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកណ្តាល

ដើម្បីឈ្វេងយល់ និងតាមដានការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ យោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម **គង់ សោភ័ណ្ឌ** អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីមន្ទីរជំនាញនានា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅសាលប្រជុំសាលាខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវ **ទី មូរ៉ាស៊ី** បានជម្រាបអំពីគោលបំណងនៃដំណើរបំពេញបេសកកម្មរបស់គណៈកម្មការ គឺឈ្វេងយល់ ប្រមូលព័ត៌មាន អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការ ជាពិសេសប្រមូលនូវបញ្ហាលំបាក និងសំណូមពរផ្សេងៗរបស់អាជ្ញាធរមូល-

ដ្ឋានមកធ្វើការសិក្សាស្រាវជ្រាវ និងធ្វើសេចក្តីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងពាំនាំនូវសំណូមពរនានារបស់អាជ្ញាធរខេត្ត ជម្រាបជូនក្រសួង ឬស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យ និងដោះស្រាយ។ ជាមួយគ្នានោះផងដែរ គណៈកម្មការទី៥ព្រឹទ្ធសភាបានផ្ដោតសំខាន់អំពីបច្ចុប្បន្នភាព នៃការអនុវត្តច្បាប់អន្តោប្រវេសន៍ ការចុះត្រួតពិនិត្យប័ណ្ណ ឬសៀវភៅការងារ និងឯកសារផ្សេងៗរបស់ជនបរទេសដែលកំពុងប្រកបការងារនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ឈ្វេងយល់អំពីការត្រួតពិនិត្យលិខិតស្នាមចេញ-ចូលផ្សេងៗរបស់ជនបរទេស នៅតាមច្រកទ្វារព្រំដែនអន្តរជាតិនៃខេត្តកណ្តាល ព្រមទាំងតាមដានការអនុវត្តច្បាប់ស្តីពី របបសារព័ត៌មាន និងបច្ចុប្បន្នភាពនៃការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្ត តាមរយៈវីទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងតាមប្រព័ន្ធសង្គមនានា។

ឯកឧត្តម **គង់ សោភ័ណ្ឌ** អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានសម្តែងនូវការរីកចម្រើនយ៉ាងកក់ក្តៅ



គណៈកម្មការទី៥ព្រឹទ្ធសភាចត្រូវបានស្វាគមន៍ដោយអាជ្ញាធរខេត្តកណ្តាល

ចំពោះវត្តមានគណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដែលបានផ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញមកបំពេញ បេសកកម្មនៅខេត្តកណ្តាលនាពេលនោះ។ ឯកឧត្តមអភិ- បាលខេត្តបានជម្រាបជូនអំពីស្ថានភាពទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពរបស់ខេត្តកណ្តាល។ ខេត្តកណ្តាលមានព្រំ ប្រទល់ជាប់នឹងខេត្តអានយ៉ាងនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ព្រមទាំងមានស្រុកចំនួន២ជាប់នឹងព្រំដែន គឺ ស្រុកកោះធំ (ឃុំព្រែកជ្រៃ និងឃុំសំពៅពូន) និងស្រុកលើក- ដែក (ឃុំក្អមសំណរ)។ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ ខ្ពស់អំពីសន្តិសុខ និងការអភិវឌ្ឍនៅតំបន់ព្រំដែនស្របទៅ នឹងគោលបំណងរបស់រាជរដ្ឋាភិបាល ប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាទីប្រជុំជន ហើយការងារព័ត៌មាន និងការផ្សព្វ- ផ្សាយ ខេត្តមានការយកចិត្តទុកដាក់ចុះត្រួតពិនិត្យគ្រប់ អង្គភាពសារព័ត៌មាន និងចុះពិនិត្យមើលការផ្សព្វផ្សាយ ពាណិជ្ជកម្មតាមរយៈ អាហ្វីស ប៉ាណូ និងស្លាកសញ្ញា ផ្សេងៗ។

នៅក្នុងឱកាសនោះ មន្ទីរពាក់ព័ន្ធក៏បានរាយការណ៍ជូន គណៈកម្មការទី៥ព្រឹទ្ធសភា អំពីលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបាននាពេលកន្លងទៅ ព្រមទាំងបញ្ហាប្រឈម មួយចំនួន ដែលបានជួបប្រទះ។

តាងនាមគណៈកម្មការទី៥ព្រឹទ្ធសភា និងក្នុងនាមលោក- ជំទាវផ្ទាល់ លោកជំទាវ **ទី មូរ៉ាស៊ី** បានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំខេត្តកណ្តាល សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងធ្វើការ បម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ធ្វើឱ្យគណៈប្រតិភូគណៈ- កម្មការយល់ដឹងកាន់តែស៊ីជម្រៅអំពីផលវិបាក និងភាព ងាយស្រួលក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការគ្រប់- គ្រងជនបរទេស ការអនុវត្តច្បាប់ស្តីពី របបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្ត ព្រម-



គណៈកម្មការទី៥ព្រឹទ្ធសភា ទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ

ទាំងការផ្តល់ប័ណ្ណការងារជូនជនបរទេស ការធ្វើបែបបទ ចេញ-ចូល នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ។

លោកជំទាវ **ទី មូរ៉ាស៊ី** បានលើកទឹកចិត្តដល់អាជ្ញាធរ ខេត្ត និងមន្ទីរពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់អនុវត្តការ- ងារបន្តទៀត។ ចំណែកឯបញ្ហាប្រឈមដែលបានលើកឡើង គណៈកម្មការនឹងនាំយកបញ្ហាប្រឈមទាំងអស់នោះ ទៅ ជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីអន្ត- រាគមន៍ទៅរាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធជួយដោះ- ស្រាយ។

ក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធស- ភាក៏បាននាំយកក្រមា ទឹកអាល់កុល ម៉ាស់ និងថ្នាំពេទ្យ មួយចំនួនប្រគល់ជូនដល់អាជ្ញាធរខេត្តកណ្តាល ដើម្បីជាការ ចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ-១៩។ ជាមួយគ្នានោះ គណៈប្រតិភូគណៈកម្ម- ការទី៥ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជា មួយនឹងអាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ ផ្សេងទៀត និង ចុះទស្សនកិច្ច នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខ្នារតាំងយូរ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវីន)



គណៈកម្មការទី៥ព្រឹទ្ធសភាចតុបអនុស្សាវរីយជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅច្រកទ្វារព្រំដែនជ្រៃធំ-ខ្នារតាំងយូរ

គណៈកម្មការទី៧ព្រឹទ្ធសភាចុះឈ្មោះសមាជិកសមាជិក
ជាសមាជិកកិច្ចរបស់ខ្លួននៅខេត្តកំពង់ចាម



គណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម

ក្នុងអំឡុងពេលនៃចន្លោះសម័យប្រជុំព្រឹទ្ធសភា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម **ម៉ុម ជឹមហ៊ុយ** ប្រធានគណៈកម្មការបានអញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម **អ៊ុន ចាន់ដា** អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីឈ្វេងយល់អំពីការវិវឌ្ឍន៍កម្រិតចម្រើនថ្មី បញ្ហាប្រឈម និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៧ព្រឹទ្ធសភានៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

ក្នុងឱកាសជួបពិភាក្សានោះ ឯកឧត្តម **ម៉ុម ជឹមហ៊ុយ** បានជម្រាបជូនគោលបំណងនៃដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៧ព្រឹទ្ធសភា គឺដើម្បីឈ្វេងយល់អំពីការវិវឌ្ឍន៍កម្រិតចម្រើនថ្មី បញ្ហាប្រឈម វិធានការនានារបស់អាជ្ញាធរខេត្ត និងការងារពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់

គណៈកម្មការ ព្រមទាំងការអនុវត្តការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការលំបាក និងសំណូមពរនានារបស់អាជ្ញាធរខេត្តកំពង់ចាម។

ឯកឧត្តម **អ៊ុន ចាន់ដា** អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដែលបានអញ្ជើញចុះមកបំពេញបេសកកម្មនៅទឹកដីខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូអំពី ស្ថានភាព ទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពថ្មីៗដែលខេត្តសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនដែលខេត្តបានជួបប្រទះនាពេលកន្លងទៅ។

ឯកឧត្តមអភិបាលខេត្តបានធ្វើសេចក្តីវាយការណ៍ដោយសង្ខេបអំពី ការងារអប់រំ រួមមាន៖ សាលាមត្តេយ្យសិក្សាចំនួន២៩១ (សាលារដ្ឋចំនួន២៧៧ និងសាលាឯកជនចំនួន១៤) សាលាបឋមសិក្សាចំនួន៤០៨ អនុវិទ្យាល័យចំនួន៨២ (សាលារដ្ឋចំនួន៨១ និងសាលាឯកជនចំនួន១)



គណៈកម្មការទី៧ព្រឹទ្ធសភា ថតរូបអនុស្សាវរីយជាមួយអាជ្ញាធរខេត្តកំពង់ចាម

វិទ្យាល័យចំនួន៤៥ (សាលារដ្ឋចំនួន៤៣ និងសាលាឯកជនចំនួន២) ឧត្តមសិក្សាចំនួន១០ (សាលារដ្ឋចំនួន៤ និងសាលាឯកជនចំនួន៦)។ ការងារយុវជនរបស់ខេត្តមាន៖ ក្រុមប្រឹក្សាកុមារ សាលាសិក្សាមានចំនួន៤៦៩ ក្រុមប្រឹក្សាយុវជនសាលាសិក្សាមានចំនួន៤២ ក្រុមកាយប្រវត្តិ សាលាសិក្សាមានចំនួន២ និងយុវជនកាកបាទក្រហម សាលាសិក្សាមានចំនួន៤១។ ការងារកីឡាខេត្តមាន៖ កីឡាមហាជនចំនួន៣៤ក្រុមកីឡាសិស្សក្នុងខេត្តចំនួន៧៨ក្រុម និងកីឡាថ្នាក់ខេត្តចំនួន៥២ក្រុម។ ការងារធម្មការ និងសាសនាខេត្តមាន៖ វត្តចំនួន៣៧៨វត្ត ពុទ្ធិកសាសនា ចំនួន២៦សាលា ពាហិរសាសនាចំនួន២១៨ព្រះវិហារ និងវិបស្សនាចំនួន២៥កន្លែង។ ការងារទេសចរណ៍ខេត្តមាន៖ តំបន់រមណីយដ្ឋានចំនួន១១កន្លែង និងឧស្សាហកម្មទេសចរណ៍ចំនួន៥៥៥កន្លែង។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តម **ម៉ុម ជ័យហ៊ុយ** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើឱ្យខេត្តមានការរីកចម្រើនឈានទៅមុខ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ចំពោះបញ្ហាប្រឈមដែលនៅមាន អាជ្ញាធរខេត្តគួរតប្រឹក្សាដោះស្រាយជាជំហានៗ ក្នុងនោះត្រូវធានាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ចតាមតួនាទី ភារកិច្ចលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលជាបញ្ហាអាយុជីវិតជាតិ និងអនុវត្តន៍គោលនយោបាយកែទម្រង់ស៊ីជម្រៅ “ អភិបាលកិច្ចល្អ ” ជាមធ្យោបាយជំរុញឱ្យមានការជឿទុកចិត្ត សាមគ្គីភាពទូលំទូលាយ និងវឌ្ឍនភាពសង្គម។

ឯកឧត្តម **ម៉ុម ជ័យហ៊ុយ** បានបញ្ជាក់ថា អាជ្ញាធរខេត្តត្រូវជៀសវាងនូវគំនិតគ្រប់គ្រាន់និយមត្រូវខិតខំដោះស្រាយបញ្ហានានា និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ពេលវេលា ហើយសេដ្ឋកិច្ចក៏ជាកត្តាសំខាន់ផងដែរ បើកាលណាសេដ្ឋកិច្ចដួលរលំ អ្វីៗក៏ដួលរលំដែរ ដូចនេះត្រូវរួមចំណែកបំពេញឱ្យបានល្អទាំងការងារសន្តិសុខទាំងការងារសេដ្ឋកិច្ច និងសង្គមក្នុងរបបប្រជាធិបតេយ្យមួយនេះ ពីព្រោះខេត្តកំពង់ចាមមានសក្តានុពលយ៉ាងល្អប្រសើរ។ ឯកឧត្តមបន្តទៀតថា អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ដែល



គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញទស្សនាប្រាសាទគរបាជ័យ

បានដោះស្រាយរាល់ជម្លោះទាំងឡាយឱ្យបានសម្រេចជោគជ័យលើគ្រប់វិស័យ ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ បានផ្ទុះឡើងរាតត្បាតជាសកល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ហើយប្រទេសកម្ពុជាយើងក៏ទទួលឥទ្ធិពលនៃជំងឺកូវីដ-១៩នេះផងដែរ។

ឯកឧត្តម **ម៉ុម ជ័យហ៊ុយ** បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ត្រូវខិតខំថែរក្សាសន្តិសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចក៏ដូចជាការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ជាមួយនេះ វិស័យអប់រំ-យុវជន កីឡា ធម្មការ និងសាសនា វប្បធម៌ វិចិត្រសិល្បៈ ព្រមទាំងវិស័យទេសចរណ៍ និងការកសាងរដ្ឋបាលមួយឱ្យបានស្អាតស្អំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើប្រទេសជាតិ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ដោយឡែក ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលខេត្តកំពង់ចាមបានលើកឡើង គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា នឹងធ្វើការសិក្សា និងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធចាត់វិធានការដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ក្នុងដំណើរបំពេញបេសកកម្មនៅទឹកដីខេត្តកំពង់ចាម គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញទៅទស្សនកិច្ចតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទគរបាជ័យ ដែលបានកសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងរចនាបថបាយ័ន ហើយឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

**គណៈកម្មការទី៨ព្រឹទ្ធសភាចុះឈ្មោះយល់អំពីវិស័យជាសមត្ថកិច្ចរបស់
គណៈកម្មការ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង**



គណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តក្រចេះ

ដើម្បីឈ្វេងយល់ តាមដានការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ **មាន សំអេន** ប្រធានគណៈកម្មការបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។

ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម **វ៉ា ថន** អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម **ហឿ ស៊ីយ៉ែម** ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម **ម៉ុង សារឿន** អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម **ឈាង ឡាន់** ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា។

ក្នុងឱកាសនោះ អាជ្ញាធរខេត្តទាំងពីរបានធ្វើសេចក្តីរាយ-

ការណ៍ជូនគណៈប្រតិភូបានជ្រាបអំពី ស្ថានភាពទូទៅទីតាំងភូមិសាស្ត្រ បញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពថ្មីៗដែលខេត្តទាំងពីរសម្រេចបាន។

វិស័យសុខាភិបាល ខេត្តក្រចេះមានមន្ទីរពេទ្យបង្អែកចំនួន៣កន្លែង មណ្ឌលសុខភាពចំនួន៣១កន្លែង និងប៉ុស្តិ៍សុខភាពចំនួន១៤កន្លែង ដែលកំពុងដំណើរការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ខេត្តក្រចេះបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានត្រៀមសម្ភាររួចជាស្រេច និងមានមណ្ឌលចត្តាឡីស័កចំនួន៩កន្លែង ក្នុងក្រុងក្រចេះចំនួន២កន្លែង ស្រុកស្នួលចំនួន២កន្លែង ស្រុកឆ្លូងចំនួន២កន្លែង ស្រុកចិត្របុរីចំនួន១កន្លែង ស្រុកព្រែកប្រសព្វចំនួន១កន្លែង និងស្រុកសំបូរចំនួន១កន្លែង។

វិស័យសុខាភិបាលខេត្តស្ទឹងត្រែង មានមន្ទីរពេទ្យបង្អែកចំនួន១កន្លែង មណ្ឌលសុខភាពចំនួន១៤កន្លែង ប៉ុស្តិ៍សុខភាពចំនួន៣កន្លែង។ ខេត្តស្ទឹងត្រែងបានចូលរួមអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយស្រាវជ្រាវ



គណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តស្ទឹងត្រែង



គណៈកម្មការទី៨ព្រឹទ្ធសភា សំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ



ស្វែងរកប្រជាពលរដ្ឋជាពលករមកពីក្រៅប្រទេស ការធ្វើចត្តាឡីស័ក ការធ្វើតេស្តសំណាកវិភាគ និងការយោសាណអប់រំដល់ប្រជាពលរដ្ឋក្នុងគ្រប់មូលដ្ឋាន ព្រមទាំងអនុវត្តកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម។ ខេត្តបានពង្រឹងពង្រីកការអនុវត្តការងារកិច្ចការនារី និងលើកកម្ពស់សមភាព និងសមធម៌យេនឌ័រប្រកបដោយបរិយាប័ន្ន តាមរយៈការគាំទ្រកិច្ចអន្តរាគមន៍ការបណ្តុះបណ្តាលជំនាញមូលដ្ឋានដល់ស្ត្រី នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្ត ការបង្កើតមុខរបរ ការផ្តល់ទុន និងការដោះស្រាយការលំបាកដល់ស្ត្រីមេគ្រួសារ ក្មេងស្រី កុមារកំព្រា និងជនងាយរងគ្រោះ។

ក្នុងនាមគណៈកម្មការទី៨ព្រឹទ្ធសភា និងក្នុងនាមលោកជំទាវផ្ទាល់ លោកជំទាវ **ហាន សំរោង** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងសេវាវេជ្ជបាល និងសេវាថែទាំសុខភាព ព្រមទាំងធ្វើឱ្យខេត្តមានការរីកចម្រើនឈានទៅមុខយ៉ាងឆាប់រហ័ស និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ចំពោះបញ្ហាប្រឈម និងសំណូមពរដែលខេត្តបានលើកឡើង គណៈកម្មការទី៨ព្រឹទ្ធសភានឹងធ្វើរបាយការណ៍ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រសួងមានសមត្ថកិច្ចដែលមានការពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការ ដើម្បីពិនិត្យ ពិចារណា និងចាត់វិធានការចូលរួមដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

លោកជំទាវ **ហាន សំរោង** បានផ្តាំធ្វើអាជ្ញាធរមានសមត្ថកិច្ច ឱ្យចូលរួមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវ

ប្រកាន់ខ្ជាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល "យើងភ្លេចកូវីដ-១៩ ប៉ុន្តែជំងឺកូវីដ-១៩ មិនអាចភ្លេចយើងទេ" ត្រូវសហការចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីការពារកុំឱ្យជំងឺកូវីដ-១៩នេះ ឆ្លងចូលសហគមន៍យើងបានជាដាច់ខាត។

ក្នុងឱកាសចុះបំពេញបេសកកម្ម គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងចង្កាន់ ព្រមទាំងចតុបថ្វីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសសរ១០០ ក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

ក្រៅពីនេះ គណៈប្រតិភូបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងមន្ត្រីបុគ្គលិកមណ្ឌលសុខភាពចំការលើ និងបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាផ្នែកសុខាភិបាល ព្រមទាំងជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុក ឃុំ សៀនឃុំ ជំនួយការឃុំ និងបងប្អូនប្រជាពលរដ្ឋក្រីក្រ២៥គ្រួសារ នៅសាលាឃុំចំការលើ ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។

(អត្ថបទ និងរូបភាព ៖ លោក អ៊ុក ប៉ូលីន)



គណៈកម្មការទី៨ព្រឹទ្ធសភា នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ

**គណៈកម្មការទី១០ព្រឹទ្ធសភាចុះឈ្មោះសមាជិកអនុវត្តច្បាប់
ស្តីពី "ការប្រឆាំងអំពើពុករលួយនៅខេត្តកណ្តាល និងខេត្តស្វាយរៀង"**



គណៈកម្មការទី១០ព្រឹទ្ធសភា ជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកណ្តាល

ដើម្បីបំពេញមុខងារនីតិកម្ម មុខងារតំណាង និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមទាំងធានាក្នុងការប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម **ម៉ែម ម៉ីននាង** ប្រធានគណៈកម្មការបានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅខេត្តកណ្តាល និងខេត្តស្វាយរៀង ដើម្បីឈ្វេងយល់ អំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់រដ្ឋបាលខេត្តកណ្តាល ពិសេសស្រុកលើកដៃក ព្រមទាំងដំណើរការនៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈ-

ការ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ ក្នុងឱកាសជួបជាមួយនឹងឯកឧត្តម **គង់ សោភ័ណ្ឌ** អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម **ម៉ែន វិបុល** អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម **ម៉ែម ម៉ីននាង** បានមានប្រសាសន៍ថា បច្ចុប្បន្នព្រឹទ្ធសភាស្ថិតក្នុងនីតិកាលទី៤ ដែលមានអាណត្តិរយៈពេល៦ឆ្នាំ។ ព្រឹទ្ធសភាប្រជុំសាមញ្ញ២ដងក្នុង១ឆ្នាំ ហើយសម័យប្រជុំនីមួយៗមានចំណេញយ៉ាងតិច នៅចន្លោះសម័យប្រជុំជាពេលដែលគណៈកម្មការទាំង១០ ត្រូវបំពេញបេសកកម្មតាមដាន និងឈ្វេងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តច្បាប់ជាសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្តែងដូចគណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភាចុះមកក្នុងឱកាសនេះ។



គណៈកម្មការទី១០ព្រឹទ្ធសភា ចក្ខុបអនុស្សាវរីយជាមួយនឹងអាជ្ញាធរខេត្តស្វាយរៀង



គណៈកម្មការទី១០ព្រឹទ្ធសភា ជួបពិភាក្សាជាមួយនឹងប្រធានច្រកទ្វារព្រំដែនអន្តរជាតិបារាំង

ក្នុងឱកាសនោះ អភិបាលខេត្តទាំងពីរបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដែលឆ្លៀតពេលដ៏មមាញឹកអញ្ជើញចុះមកឈ្វេងយល់អំពីប្រសិទ្ធភាព ប្រសិទ្ធផល និងបញ្ហាប្រឈមនានាជុំវិញការអភិវឌ្ឍមូលដ្ឋាន ពិសេសការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងការងារវិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងរដ្ឋបាលខេត្ត។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តទាំងពីរបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ ការអភិវឌ្ឍមូលដ្ឋានវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវារដ្ឋបាល និងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អភិបាលខេត្តទាំងពីររួចមក ឯកឧត្តម **ម៉ម ម៉ុននាង** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់របស់ខេត្ត។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា មានសន្តិភាព ទើបមានការអភិវឌ្ឍ។ ភាពរីកចម្រើននេះ គឺអាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន និងដោយមានការចូលរួមអនុវត្តប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយ

ពីអំពើពុករលួយ ហើយបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ កាន់តែឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តម **ម៉ម ម៉ុននាង** បានបញ្ជាក់ថា ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលខេត្តបានលើកឡើង គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភានឹងនាំយកទៅរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជូនជ្រាប និងចាត់វិធានការដោះស្រាយ។

ក្រៅពីជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្ត គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភាក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ នាយ-ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដឹកនាំដោយលោក **លឹម សៀងហេង** អភិបាលក្រុងបារាំង ដើម្បីឈ្វេងយល់អំពី វឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច លទ្ធផលនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរក្រុងបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងទៅ។

(អត្ថបទ និងរូបភាព៖ លោក នុត សច្ចៈ)

ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ រៀបចំវេទិកានៅសង្កាត់ក្រាំងធ្នង់



ឯកឧត្តម ជា ជេដ្ឋ (កណ្តាល) អធិបតីភាពក្នុងអង្គវេទិកានៅសង្កាត់ក្រាំងធ្នង់

វេទិកាស្តីពី ការអភិវឌ្ឍមូលដ្ឋាន ធានាបាននូវការផ្តល់ សេវាសាធារណៈជូនប្រជាជន ត្រូវបានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រៀបចំឡើងនៅសាលាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម **ជា ជេដ្ឋ** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភានៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំខណ្ឌសែនសុខ ថ្នាក់ដឹកនាំក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ប្រធានភូមិ ប្រធានសហគមន៍សង្កាត់ក្រាំងធ្នង់ និងមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសរុបចំនួន៤២នាក់។

អង្គវេទិកានេះ មានការធ្វើសេចក្តីវាយការណ៍ដោយលោក **ស្រៀង ស្ទួន** ចៅសង្កាត់ក្រាំងធ្នង់ ស្តីពី ការអនុវត្ត

ផែនការអភិវឌ្ឍសង្កាត់ និងសេវាសាធារណៈជូនប្រជាពលរដ្ឋមានដូចជា៖ សំបុត្រកំណើត អត្រានុកូលដ្ឋាន និងបញ្ហាប្រឈម និងសេចក្តីវាយការណ៍របស់លោក **ម៉ក មី** នាយប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងធ្នង់ ស្តីពី ភូមិសង្កាត់មានសុវត្ថិភាព និងប្រកាសស្តីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងមានដំណោះស្រាយភ្លាមៗពីគណៈអធិបតី លោកស្រីប្រធានក្រុមប្រឹក្សាខណ្ឌលោកតំណាងអភិបាលខណ្ឌ នូវសំណូមពររបស់ចៅសង្កាត់នាយប៉ុស្តិ៍ និងប្រធានភូមិ ក្នុងសង្កាត់ក្រាំងធ្នង់។

តាមរយៈការរៀបចំវេទិការវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងអាជ្ញាធរសង្កាត់ក្រាំងធ្នង់ ឯកឧត្តម **ជា ជេដ្ឋ** បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់បានអភិវឌ្ឍក្នុងមូលដ្ឋានប្រកប



ទិដ្ឋភាពអ្នកចូលរួមក្នុងវេទិកា



អាជ្ញាធរសង្កាត់ក្រាំងធ្នង់ឡើងវិញរាយការណ៍

ដោយជោគជ័យ គឺចេះធ្វើឱ្យបានសម្រេចនូវការអភិវឌ្ឍមូលដ្ឋានផ្នែកទៅលើប្រាក់វិភាគរបស់រាជរដ្ឋាភិបាលគួរឱ្យកត់សម្គាល់ និងគួរឱ្យសរសើរ ព្រមទាំងបានផ្តល់សេវាជូនប្រជាពលរដ្ឋទាំងផ្នែកអត្រានុកូលដ្ឋាន និងតម្រូវការចាំបាច់បានល្អប្រសើរ ជាពិសេសការបញ្ជាក់លិខិតផ្សេងៗជូនប្រជាពលរដ្ឋ។

ឯកឧត្តម **ជានេដ្ឋ** បានមានប្រសាសន៍ថា ចំពោះការងារនគរបាល គឺទទួលបានលទ្ធផលដ៏ល្អប្រសើរក្នុងការគ្រប់គ្រងប្រជាជននៅទូទាំងខណ្ឌ ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ ដូចនេះដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរនោះក្រុមប្រឹក្សាសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញរាល់គ្រប់ឯកសារទាំងឡាយដែលទាក់ទងនឹងភារកិច្ចរបស់ខ្លួន

ឱ្យបានច្បាស់លាស់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់។

ឯកឧត្តម **ជានេដ្ឋ** បានសង្កត់ធ្ងន់ថា អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បំផុតចំពោះមុខនោះគឺ ត្រូវអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលមាន៩ចំណុចឱ្យបានល្អប្រសើរគឺ ទាមទារឱ្យក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំទាំងអស់ត្រូវយកចិត្តទុកដាក់ទប់ស្កាត់រាល់បញ្ហាដែលអសកម្មទាំងឡាយដែលបានកើតឡើងនៅមូលដ្ឋាន ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើង។

(អត្ថបទ និងរូបភាព ៖ លោក គឹម សិទ្ធិ)



ឯកឧត្តម ជានេដ្ឋ ចក្ខុបអនុស្សាវរីយជាមួយនិងអាជ្ញាធរក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់

**ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រៀបចំវេទិកាថ្នាក់ស្រុក
និងជួបពិភាក្សា សំណេះសំណាលជាមួយនឹងអាជ្ញាធរ និងប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំ**



ឯកឧត្តម អ៊ុក ប៊ុនឈឿន អធិបតីភាពក្នុងអង្គវេទិកា

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុកស្តីពី "ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន" ក្រោមអធិបតីភាពឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំសរុបចំនួន៤៩នាក់។

អង្គវេទិកានេះរៀបចំឡើងដើម្បីឈ្វេងយល់អំពីបញ្ហាមួយចំនួនដូចជា៖ ទី១-ស្ថានភាពជំងឺកូវីដ១៩ ក្នុងពេលបច្ចុប្បន្ន វិធានការបង្ការ ការពារ ទប់ស្កាត់ អប់រំប្រជាពលរដ្ឋ។ ទី២-ការកំណត់អត្តសញ្ញាណកម្មជនក្រីក្រ១ ជនក្រីក្រ២ និងការបែងចែកកញ្ចប់ថវិកាជូនប្រជាពលរដ្ឋ។ ទី៣-តើមានគោលការណ៍អ្វីខ្លះសម្រាប់ដោះស្រាយជីវភាពប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងវិស័យអប់រំក្នុងពេលមានជំងឺកូវីដ-១៩។ ទី៤-ការអនុវត្តគោលនយោបាយបារមី ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនៅមូលដ្ឋាន។ ទី៥-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងមកដូចជា៖ អត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ទី៦-ការដកថវិកាសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់នៅមូលដ្ឋាននាពេលកន្លងមក និងទី៧-បញ្ហាពាក់ព័ន្ធនឹង

ការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ។

អង្គវេទិកាបានប្រព្រឹត្តទៅអស់រយៈពេល១ព្រឹក ដោយមានការធ្វើសេចក្តីវាយការណ៍អំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនីមួយៗ និងការពិភាក្សាគ្នាអំពីបញ្ហាប្រឈមសំណូមពរ និងការបកស្រាយបំភ្លឺ និងរកដំណោះស្រាយពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។

បន្ទាប់ពីអង្គវេទិកាបានប្រមូលនូវបញ្ហាប្រឈម និងសំណូមពរ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានក្រុមបានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម **ស៊ា ឡេង** ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម **ជ័យ ចន្ទសោភ័ណ** អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់ការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ និងនាំយកនូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមទាំងពួងរបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកតំបែរ មកពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅសាលាខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ ឯកឧត្តម **ជ័យ ចន្ទសោភ័ណ** អភិបាលនៃគណៈអភិបាលខេត្ត បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដែលបានចុះជួបពិភាក្សា និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងនាមតំណាងប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានព័ត៌មានបន្ថែមទៀតសម្រាប់ខេត្ត



ទិដ្ឋភាពក្នុងអង្គវេទិកា



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបពិភាក្សាជាមួយនិងអាជ្ញាធរខេត្តត្បូងឃ្មុំ

ធ្វើការបន្តដោះស្រាយជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូថា បញ្ហាប្រឈម និងសំណូមពរនានាដែលជាសំណូមពរបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកតំបែរបានលើកឡើង អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបានមួយចំនួន ហើយបញ្ហាដែលនៅសេសសល់ ខេត្តនឹងបន្តខិតខំដោះស្រាយបន្ថែមទៀត។ ចំពោះបញ្ហាមួយចំនួនដែលអាជ្ញាធរខេត្តមិនអាចដោះស្រាយបាន ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួយអន្តរាគមន៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ។

ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលអាជ្ញាធរថ្នាក់មូលដ្ឋានបានលើកឡើង និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហាប្រឈមនិងសំណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ។ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** បានផ្តាំផ្ញើដល់អាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់សូមយកចិត្តទុកដាក់ពង្រឹងវិធានការ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និង

យកចិត្តទុកដាក់ជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ គ្រួសារក្រីក្រដែលជួបការលំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត សូមប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ នឹងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយនិងសាប៊ូ ដែល (gel sanitizer) សម្លាប់មេរោគ ឬទឹកអាល់កុល ហើយពាក់ម៉ាស់ឱ្យបានជាប្រចាំ គ្រប់ទីកន្លែងទាំងអស់ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានដាច់ខាត ដើម្បីសុវត្ថិភាព សុខភាពយើងទាំងអស់គ្នា។

ដោយឡែកនៅរសៀលថ្ងៃដដែលនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដាំបន្លែចំនួន២៥គ្រួសារ នៅឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

(អត្ថបទ និងរូបភាព ៖ លោក នុត សច្ចៈ)



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សួរសុខទុក្ខប្រជាពលរដ្ឋក្នុងសហគមន៍ដាំបន្លែ

គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញ៖



-ទទួលអំណោយកុំព្យូទ័រចំនួន១០គ្រឿង (កុំព្យូទ័រលើតុ ចំនួន៥គ្រឿង និងកុំព្យូទ័រយួរដៃចំនួន៥គ្រឿង) រួមជាមួយ ម៉ាស៊ីន Printer ចំនួន៥គ្រឿង ពីលោកជំទាវ **សាយ ចាន់ណាត** នាយិការងារខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនា ភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំយកអំណោយទាំងនេះទៅប្រគល់ជូនដល់វិទ្យាល័យសៀមប៉ាង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

-ប្រជុំជាមួយនឹងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីស្តាប់នូវសេចក្តីរាយការណ៍អំពីការងារដែលបានបំពេញរួចហើយ និងការងារដែលកំពុងបំពេញ ព្រមទាំងការងារដែលនៅសេសសល់ ក្នុងកម្មវិធីនាំយកទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងកម្មវិធីប្រគល់កុំព្យូទ័រចំនួន១០គ្រឿង និងម៉ាស៊ីន Printer ចំនួន៥គ្រឿងទៅឱ្យវិទ្យាល័យសៀមប៉ាង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពីគម្រោងចុះបេសកកម្មរបស់គណៈកម្មការទៅកាន់ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប នាពេលខាងមុខ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំជាមួយនឹងឯកឧត្តម **ឡោក សាយ** អគ្គលេខាធិការរងព្រឹទ្ធសភា ដើម្បីពិភាក្សាអំពីការត្រៀមក្នុងកម្មវិធីនាំយកទៀនព្រះវស្សា ទេយ្យវត្ថុទៅប្រគេនព្រះសង្ឃនៅវត្តទាំងអស់ក្នុងស្រុកសៀមប៉ាង និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជាងគេ ព្រមទាំងចែកអំណោយជាសម្ភារកីឡា ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីន Printer ដល់វិទ្យាល័យ និងអនុវិទ្យាល័យសៀមប៉ាង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាទទួល
បន្ទុកសហប្រតិបត្តិការជាមួយនឹងសហភាពអន្តរសភា (IPU)
ដើម្បីពិភាក្សាស្តីពី SDGs នៅកម្ពុជា នាថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

✽ឯកឧត្តម **ង៉ា លេង្គ** ប្រធានគណៈកម្មការទី២
ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំ៖



-ណែនាំអំពីការធ្វើរបាយការណ៍ និងត្រៀមក្នុងការរៀបចំ
វេទិកាថ្នាក់សង្កាត់ នៅសង្កាត់ក្រាំងឆ្នង់ ខណ្ឌសែនសុខ
រាជធានីភ្នំពេញ នាពេលខាងមុខ នាថ្ងៃទី៦ ខែសីហា ឆ្នាំ
២០២០ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-ពិនិត្យ និងពិភាក្សាអំពីគម្រោងថវិការបស់ព្រឹទ្ធសភា
ឆ្នាំ២០២១ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំ
ពិសេស វិមានព្រឹទ្ធសភា។



-អំពីគម្រោងថវិការបស់ព្រឹទ្ធសភាឆ្នាំ២០២១ ជាមួយនឹង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ
២០២០ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

✽លោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥
ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ៖



-ដើម្បីបូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំ
ខែកក្កដា បូកសរុបរបាយការណ៍សកម្មភាពក្នុងសម័យប្រជុំ
លើកទី៥ ស្តាប់របាយការណ៍របស់អគ្គនាយកដ្ឋានពិធីការ
និងទំនាក់ទំនងអន្តរជាតិ អំពីព្រឹត្តិការណ៍ទូទៅនៅលើ
ពិភពលោក វាយតម្លៃ ព្រមទាំងរំលឹកអំពីគោលនយោបាយ
ការទូតរបស់រាជរដ្ឋាភិបាល និងបញ្ហាផ្សេងៗ នាថ្ងៃទី២២
ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៥
ព្រឹទ្ធសភា។




-ដើម្បីពិនិត្យរបាយការណ៍លទ្ធផលចុះបំពេញបេសក-
កម្មរបស់គណៈកម្មការទៅខេត្តកណ្តាល កាលពីថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០២០ និងពិភាក្សាអំពីព្រឹត្តិការណ៍ថ្មីៗក្នុង
ប្រទេស ក្រៅប្រទេស និងបញ្ហាផ្សេងៗ នាថ្ងៃទី១២ ខែកក្កដា
ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

✽នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **វ៉ិក្ក
ប៊ុនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធាន



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បី៖ ទី១-ពិនិត្យសេចក្តីព្រាង របាយការណ៍សកម្មភាពរបស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ ប្រចាំខែកក្កដា ឆ្នាំ២០២០ ទី២-ពិនិត្យ សេចក្តីព្រាងកម្មវិធីវេទិកាថ្នាក់ស្រុក នៅស្រុកតំបែរ ខេត្ត ត្បូងឃ្មុំ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។



✽នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ

ដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមដំណើរចុះបំពេញបេសកកម្ម ឈ្វេងយល់ការវិវឌ្ឍន៍កម្រិតថ្មី និងបញ្ហាប្រឈមពាក់ព័ន្ធ វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៧ព្រឹទ្ធសភា នៅ ខេត្តកំពង់ចាម នាសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

✽ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភាបានអញ្ជើញ៖

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីត្រៀមចុះ បំពេញបេសកកម្មរបស់គណៈកម្មការ និងបញ្ហាផ្សេងៗ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈ- កម្មការទី៩ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំគណៈកម្មការ រួមជាមួយក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដើម្បីត្រៀមចុះបំពេញបេសក- កម្ម និងបញ្ហាផ្សេងៗ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែសីហា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១០ករណី ធ្វើលិខិតអនុរាជធានី ទៅក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន៥ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងបានចំនួន៥ករណី និងកំពុង ពិនិត្យសិក្សាចំនួន៥ករណី រំលឹកជំរុញចំនួន១ករណី ព្រមទាំងទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធ ចម្លងជូនមកគណៈកម្មការព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន៧ករណី។

សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង១៨

✽ឯកឧត្តមបណ្ឌិត **មុខ ឫទ្ធី** ប្រធានគណៈកម្មការ ទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យប្រព័ន្ធប្រឡាយទឹក និងប្រព័ន្ធធារាសាស្ត្រនានា នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ និង នាយកសត្វពង្រួលចំនួន១ក្បាល ទៅប្រលែងនៅសួនសត្វ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលការដ្ឋានសាងសង់តំបន់កម្សាន្តបន្ថែមទៀត នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យ និងជំរុញការងារនៅកសិដ្ឋានចិញ្ចឹមជ្រូក នៅ ជើងភ្នំបូកគោ ភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេស- ចរណ៍ម៉ុង ឫទ្ធីសែនជ័យ ព្រមទាំងចុះពិនិត្យមើលសកម្មភាព ការងារសាងសង់ស្រះចិញ្ចឹមត្រី និងជំរុញការងារសាង សង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅភ្នំសែនដី ស្រុកសំរោង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី១ ទី៧ ទី៨ ខែសីហា ឆ្នាំ២០២០។

-ទទួលព្រះសង្ឃចំនួន១២អង្គ ដែលបាននិមន្តមកពីវត្ត លង្ការ រាជធានីភ្នំពេញ ដើម្បីទស្សនាតំបន់អភិវឌ្ឍន៍កសិ- ទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ព្រមទាំងប្រគេនចង្ហាន់ពេល ព្រឹក ថ្ងៃត្រង់ និងបច្ច័យមួយចំនួន នាថ្ងៃទី១ ខែសីហា ឆ្នាំ ២០២០។

-ដឹកនាំកម្មករសម្អាតស្មៅ នៅតាមចម្ការក្រូចខ្នង ព្រមទាំង ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែល

នាំគ្នាចូលមកច្រូតស្មៅយកឱ្យគោស៊ី នៅក្នុងតំបន់អភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យប្រមាណជា៥០នាក់ ជារៀងរាល់ថ្ងៃ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

-ទទួលជួបជាមួយលោក **តាប៉ ម៉ាឡៃ** ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត កំពង់ស្ពឺ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចសិក្សា ឈ្វេងយល់អំពីវិស័យកសិកម្ម កសិឧស្សាហកម្ម ដីធ្លី លំនៅឋាន នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធី សែនជ័យ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។

-ដឹកនាំបុគ្គលិក កម្មករចុះប្រមូលសំរាម កាប់សម្អាត ព្រៃឈើតូចៗ ដើម្បីចូលរួមការពារបរិស្ថាននៅលើខ្នងភ្នំនៅ ក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលស្ថានភាពទឹកនៅទំនប់ម៉ុង ឫទ្ធីទី១ និង ម៉ុង ឫទ្ធីទី២ ដោយឃើញស្ថានភាពទំនប់ទឹកទាំងពីររឹង- មាំល្អ ហើយទឹកពេញព្រៀបអាចបម្រើសេចក្តីត្រូវការដល់ ប្រជាពលរដ្ឋ នៅក្នុងតំបន់អន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មិនឱ្យខ្វះខាតទឹកប្រើប្រាស់ដូចពេលកន្លង ទៅ នៅឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ កំពុងប្រកបអាជីវកម្មលក់ពោតស្មៅ នៅផ្លូវជាតិលេខ៤ ឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលក្រុមការងារសាងសង់រោងចិញ្ចឹមសត្វពពែ និងជៀម សម្រាប់ទុកឱ្យភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា និងជាកន្លែងបង្រៀនប្រជាពលរដ្ឋអនុវត្តន៍ការចិញ្ចឹមសត្វ ដោយផ្ទាល់ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទស្សនាការប្រណាំងម៉ូតូសាកល្បងដែលរៀបចំ ដោយសហព័ន្ធកីឡាប្រណាំងយានយន្តកម្ពុជា រួមសហការ ជាមួយនឹងទីលានបើកបរយានយន្តយ៉ាម៉ាម៉ូតូ នៅក្នុងតំបន់ អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

-ពិនិត្យមើលទំនប់ទឹកដែលទើបតែសាងសង់រួចរាល់ជា ស្ថាពរ និងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ នៅឃុំអន្លង់ត្រពើ ខាងលិចជួរភ្នំកំបាយ ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

-ជួបពិភាក្សាការងារជាមួយលោក Yamamoto ស្តីពី ការ ដាក់ឱ្យដំណើរការសាកល្បងប្រណាំងរថយន្តនៅតំបន់ អភិវឌ្ឍន៍ម៉ុង ឫទ្ធីសែនជ័យ នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅឃុំព្រែកថ្មរាង ឃុំកែវផុស ស្រុកស្ទឹងហាវ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ នៅភ្នំ- សែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ទី១៩ ទី២០ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

✽លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជា- ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន២គ្រួសារ និង អញ្ជើញទៅពិនិត្យការសាងសង់ ជួសជុលព្រះវិហារ និង ជួសជុលសិង្ហបុរាណចំណាស់ជាង១.០០០ឆ្នាំ នៅវត្ត ព្រះសុគន្ធមានបុណ្យ (ហៅវត្តអ្នកតាសឹង្ហ) ភូមិម្លូម៉ឺន ឃុំ ផ្សារដែក ព្រមទាំងបរិវេណជាបច្ច័យបួនប្រភេទព្រះសង្ឃ

២វត្ត គឺវត្តអ្នកតាសឹង្ហ និងវត្តស្បែង ឃុំវិហារល្អង នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០។



-ជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ពញាឮ ដើម្បីភ្ជាប់សភាពការណ៍ទូទៅ ពិសេសសភាព- ការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ស្ថានភាពវិវត្តន៍ជំងឺ កូវីដ-១៩ ជំងឺគ្រុនឈឺក និងបានប្រគល់ថវិកាជាថ្លៃឈ្នួល ជាងជួសជុលព្រះវិហារវត្តព្រះសុគន្ធមានបុណ្យ (ហៅវត្ត អ្នកតាសឹង្ហឃុំផ្សារដែក) ឧបត្ថម្ភថ្នាំពេទ្យ ម៉ាស់ សម្រាប់ ទុកប្រើប្រាស់ក្នុងស្រុក ព្រមទាំងចុះពិនិត្យទីតាំងសាងសង់ មណ្ឌលតម្កល់ព្រះបដិមាព្រះមហោសថទុកជាទីសក្ការៈ របស់ពុទ្ធបរិស័ទទូទៅ នៅវត្តស្បែង ឃុំវិហារល្អង ស្រុក ពញាឮ ខេត្តកណ្តាល នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។



✽នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និង លោកជំទាវ **ម៉ុ សណ្តាប់** លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តដាក់ឱ្យ ប្រើប្រាស់អាគារសិក្សា១ខ្នង មាន៤បន្ទប់ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធាន ព្រឹទ្ធសភា នៅសាលាបឋមសិក្សាទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

✽ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧

ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបជាមួយលោកស្រីអភិបាល លោកនាយករដ្ឋបាល សាលាខណ្ឌដង្កោ ដើម្បីស្តាប់របាយការណ៍ ការវិវឌ្ឍរីក- ចម្រើនថ្មី បញ្ហាប្រឈម និងវិធានការនានារបស់ការិយាល័យ ច្រកចេញ-ចូលតែមួយ នៅសាលប្រជុំសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា សង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ ដោយបានផ្តាំឱ្យបងប្អូនប្រជា- ពលរដ្ឋបន្តធ្វើអនាម័យជាប្រចាំ និងអនុវត្តន៍គម្លាតសង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងអនុវត្តន៍ គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជាពិសេស ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ស្មោរ នៅសាលាសង្កាត់ស្មោរ ខណ្ឌ កំបូល រាជធានីភ្នំពេញ ដោយបានណែនាំអំពីការវិវត្តន៍ថ្មីនៃ ជំងឺកូវីដ-១៩ និងវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការបង្ការនិងការពារជំងឺកូវីដ-១៩ ព្រមទាំងអនុសាសន៍ ក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកចៅសង្កាត់



និងក្រុមប្រឹក្សាសង្កាត់ប្រទះឡាង នៅសាលាសង្កាត់ប្រទះ- ឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានផ្តាំឱ្យ បងប្អូនប្រជាពលរដ្ឋបន្តធ្វើអនាម័យជាប្រចាំ ដោយអនុវត្ត គម្លាតសង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងអនុវត្តន៍គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបាន ល្អប្រសើរ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។



✽នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប្រជា- ពលរដ្ឋ នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។



✽នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមការងារស្រុកពាមជរ ដើម្បីត្រួតពិនិត្យការងារកន្លងទៅ និងលើកទិសដៅការងារ បន្ត ព្រមទាំងនាំយកក្រមា សាប៊ូ និងថវិកាមួយចំនួន ជូន ដល់ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីទុកធ្វើ

ពិធីសំណេះសំណាលពលករចំណាកស្រុក នាថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ។

✽នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ប៉ុល លឹម** អនុប្រធានគណៈកម្មការទី៤ និងឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានដែកបេឡេ ១ខ្សែប្រវែង១២៦ម៉ែត្រ និងអាគារសិក្សាចំនួន២ខ្នង នៅសាលាបឋមសិក្សាស្វាយព្រៃ និងអនុវិទ្យាល័យកន្ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅស្រុកបាណន់ ខេត្តបាត់ដំបង។

✽នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទសរុបចំនួន៥៤នាក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមប្រជុំវិសាមញ្ញជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់ពិភាក្សា និងសម្រេចលើបញ្ជីស្ថិតិបងប្អូនប្រជាពលរដ្ឋមានស្ថានភាពជីវភាពក្រីក្រលំបាកពិតប្រាកដ និងមានឯកសារច្បាស់លាស់ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមជាមួយនឹងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ឱម យិនឡុង** ទេសរដ្ឋមន្ត្រី ដើម្បីផ្តល់ប័ណ្ណសមធម៌ជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រជុំទី២ សរុបចំនួន៦៩៩គ្រួសារ ក្នុងសង្កាត់ទាំង១០ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។



-ចូលរួមប្រជុំជាមួយនឹងចៅសង្កាត់ទាំង១០ និងក្រុមប្រឹក្សាខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ខែកក្កដា និងទិសដៅជាអាទិភាពសម្រាប់ខែសីហា ជាពិសេសត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់បង្ការទប់ស្កាត់រលកថ្មីនៃការឆ្លងជំងឺកូវីដ-១៩ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។



-ចូលរួមប្រជុំវិសាមញ្ញជាមួយនឹងមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីពិនិត្យវឌ្ឍនភាពការងារខែកក្កដា និងទិសដៅបន្តសម្រាប់ខែសីហា ដោយបានកំណត់នូវអាទិភាពការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវបន្តរួមគ្នាថែរក្សាសុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃដោយប្រុងប្រយ័ត្នជាពិសេសក្នុងពេលឈប់សម្រាកសងបុណ្យចូលឆ្នាំ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយបានផ្តាំឱ្យបន្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយត្រូវគោរពឱ្យបានម៉ត់ចត់តាម



ការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងបានឧបត្ថម្ភ កងចំនួន៨គ្រឿង ជូនចៅៗជាកូនរបស់មន្ត្រីរាជការនៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០។



-សួរសុខទុក្ខលោក **សេង សារ៉ាត់** ប្រធានក្រុមប្រឹក្សា សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុង សម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

✽ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្ម- ការទី៩ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងទិសដៅបន្តរបស់ខេត្តស្វាយរៀង នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

-ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងទិសដៅបន្តរបស់ឃុំព្រះពន្លា នៅស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២០។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹង៖

-ក្រុមប្រឹក្សាឃុំ និងមន្ត្រីយុវល្បីសរុបចំនួន១៤នាក់ និង ឈ្មេងយល់អំពីស្ថានភាពទូទៅរបស់ឃុំ ផែនការអភិវឌ្ឍ ឃុំពី២០១៧-២០២២ ការត្រៀមលក្ខណៈបោះឆ្នោត

ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ និងការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

-ក្រុមប្រឹក្សាឃុំ និងមន្ត្រីយុវល្បីត្រពាំងគងចំនួន១៤នាក់ និង ឈ្មេងយល់អំពីស្ថានភាពទូទៅរបស់ឃុំ ផែនការអភិវឌ្ឍ ឃុំពី២០១៧-២០២២ ការត្រៀមលក្ខណៈបោះឆ្នោតក្រុម- ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ និងការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

✽នាថ្ងៃទី៨-៩ និងថ្ងៃទី១៥-១៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង។

✽នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **គិន ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយ ជូនប្រជាជនក្រីក្រចំនួន១១១គ្រួសារ នៅស្រុកកោះអណ្តែត ខេត្តតាកែវ។

✽លោកជំទាវ **កង សៅវេន** លេខាធិការគណៈ- កម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងមេឃុំ ក្រុមប្រឹក្សាឃុំ ស្ទើន នាយប៉ុស្តិ៍នគរបាលឃុំកំពង់ត្រាចខាងកើត និងឃុំ កំពង់ត្រាចខាងលិច ព្រមទាំងឈ្មេងយល់អំពីបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ ដោយផ្ដោតលើវិធាន- ការណ៍បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ការផ្តល់សេវាសាធា- រណៈជូនប្រជាពលរដ្ឋ (ការផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារ ក្រីក្រក្នុងដំណាក់កាលប្រឈមនឹងជំងឺកូវីដ-១៩ ការងារ អត្រានុកូលដ្ឋាន ការងារអភិវឌ្ឍមូលដ្ឋាន ការអនុវត្តគោល- នយោបាយភូមិ ឃុំមានសុវត្ថិភាព) នៅស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

-ជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយនឹង ប្រជាពលរដ្ឋ ព្រមទាំងចុះពង្រឹងសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ក្រុមចលនាស្រ្តី ចំនួន៤ឃុំ ដោយ មានអ្នកចូលរួមសរុបចំនួន១២៥នាក់ ស្រី៣៥នាក់ នៅស្រុក

កំពង់ត្រាច ខេត្តកំពត នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅសាលប្រជុំធំបូកគោ ខេត្តកំពត នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

-ជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយនឹងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ឃុំចំនួន៤ឃុំ ដោយមានអ្នកអញ្ជើញចូលរួមសរុបចំនួន៩៤នាក់ ស្រី២៨នាក់ នៅវត្តអង្គជុំព្រៃទប់ ភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

-ជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយនឹងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងចលនាស្ត្រីថ្នាក់ឃុំចំនួន២ឃុំ នៅវត្តលំពូធិរាជ ភូមិបឹងធំខាងលិច ឃុំអង្គសុភី ស្រុកកំពង់ត្រាច នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-សួរសុខទុក្ខ និងរំលែកទុក្ខគ្រួសារសពដែលបាត់បង់ជីវិត ក្នុងឧបទ្វីបហេតុការណ៍ដួលរលំម៉ាស៊ីនស្ទូចបេតុង នៅភូមិត្រពាំងមេត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។



-ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារនៃសពឧបាសិកា **នុត តាំង** ម្តាយបង្កើតឯកឧត្តម **អោម ចន្ទា** អភិបាលរងខេត្តបន្ទាយមានជ័យ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

-នាំយកបច្ច័យចូលរួមបុណ្យទុក្ខណាសប្បទាន និងខួបគម្រប់១២ឆ្នាំ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោក **ម៉ុន ហោ** អតីតនាយឧទ្ទកាល័យសាលាខេត្តបន្ទាយមានជ័យ នៅឃុំប្រស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។



-ចូលរួមជាកូនដើមភ្លេកចំនួន៥០០ដើម នៅរមណីយដ្ឋានទេសចរណ៍ ភ្នំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីចែកអំណោយស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជាចំនួន១៧៦គ្រួសារ ក្រោមអធិបតីភាពលោកជំទាវឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ **ម៉ៅ មាល័យ តែ គឹមយ៉ាន** នៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៥.៣៤៣ក្បាល ដី ជូនដល់ប្រជាពលរដ្ឋនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២០។



-ចូលរួមដាំដើមឈើចំនួន៦៧ដើម មានដើមផ្កាក្រោក ដើមផ្កាជើងគោ ដើមផ្កាសាក្សី ក្នុងទីធ្លាសាលាសេហ្វហេរិន នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ- មានជ័យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្ម- ការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖



-ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹងបង- ប្អូនខ្មែរឥស្លាម ព្រមទាំងបានចែកស្រូវជូនគ្រួសារក្រីក្រ នៅភូមិអង្គរជា ឃុំស្រឡប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមទាំងអស់ ត្រូវរក្សាអនាម័យ លាងសម្អាតដៃជាប្រចាំ បាញ់អាល់កុល ជាពិសេសត្រូវពាក់ម៉ាស់ និងអនុវត្តន៍ប្រកាន់ខ្ជាប់តាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ការពារជំងឺឆ្លងកូវីដ-១៩ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនឹងប្រធាន ក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ ស្ទើនឃុំ និងបង- ប្អូនប្រជាពលរដ្ឋគណៈអ៊ីម៉ាសាសនាឥស្លាមនៅក្នុងស្រុក



ក្រចេញ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

✽នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភាបាន អញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រធានក្រុមប្រឹក្សា ឃុំចំនួន៥ឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ សមាធិកក្រុម- ប្រឹក្សាឃុំដែលកាន់សាសនាឥស្លាម និងគណៈអ៊ីម៉ាស្រុក ចំនួន៤០នាក់ ដើម្បីឈ្វេងយល់អំពីលទ្ធផលការងារដែល មូលដ្ឋានសម្រេចបាន បញ្ហាប្រឈម និងសំណូមពររបស់ ប្រជាជនក្នុងមូលដ្ឋាន ព្រមទាំងបានផ្តល់នូវផ្ទាំងរូបភាព ស្តីពី ការអប់រំ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ចែកទឹកលាងដៃ ទឹកសាប៊ូលាងដៃ និងថវិកាមួយចំនួន ព្រមទាំងចុះពិនិត្យ មើលការងារសាងសង់អាគារមន្ទីរពេទ្យបង្អែកស្រុកក្រចេញ នៅសាលាស្រុកក្រចេញ ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-សួរសុខទុក្ខក្រុមប្រឹក្សាឃុំ កម្មករ និងចុះពិនិត្យការ សាងសង់សាលាឃុំព្រះពន្លា ឃុំញា ការស្តារប្រឡាយ ឃុំ រាជមន្ទីរ ប៉ុស្តិ៍ឥរិយាបថច្រកទ្វារសំយោង នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋងាយ រងគ្រោះដោយសារវិបត្តិកូវីដ១៩ចំនួន៣០គ្រួសារ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋ- សភា ព្រឹទ្ធសភា និងអធិការកិច្ច នៅក្រុងស្វាយរៀង ខេត្ត ស្វាយរៀង នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

-ជាអធិបតីភាពក្នុងពិធីប្រគល់កញ្ចប់ជូនសាលាបឋម សិក្សាកន្ទុយវ៉ែ នៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយ- រៀង និងបានផ្តល់សាប៊ូ ម៉ាស់ដល់លោក អ្នកគ្រូ នាថ្ងៃទី៧

ខែសីហា ឆ្នាំ២០២០។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយជំងឺ កូវីដ-១៩ ដល់ក្រុមប្រឹក្សាឃុំទួលស្តី ឃុំសំរោងក្នុងស្រុក ចន្ទ្រា ខេត្តស្វាយរៀង និងបានជូនម៉ាស់ សាប៊ូ និងថវិកា មួយចំនួន នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។

-ចូលរួមបុណ្យសពញោមស្រីរបស់ព្រះមេគណខេត្ត ស្វាយរៀង នៅឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

-ចូលរួមគោរពវិញ្ញាណក្ខន្ធសពងកឧត្តម **ខាំ កន** អតីត សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី២ នៅសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។



✽នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបាន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជា- ពលរដ្ឋជួបការលំបាកចំនួន៥០គ្រួសារ ព្រមទាំងប្រគេន បច្ច័យដល់វត្តសំបួរ នៅឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយ- មានជ័យ។



✽នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ **ម៉ូ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបាន អញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក សមា- ជិកក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ នៅសាលាសង្កាត់ផ្សារ

ដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។



✽នាថ្ងៃទី២ ទី៨ ទី១៦ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តម **ជឹម ឆន** លេខាធិការគណៈកម្មការ ទី៩ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និង សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ នៅស្រុកស៊ីធរ- កណ្តាល ខេត្តព្រៃវែង។

✽ឯកឧត្តម **ឡាន់ ឆន** លេខាធិការគណៈកម្មការ ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោកតា ឧបាសក **សយ ស៊ិន** នៅភូមិតុង សង្កាត់ស្ទឹង ក្រុងស្ទឹង ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំស្រឡប់ ដើម្បីឈ្វេងយល់អំពីការងារអភិវឌ្ឍមូលដ្ឋាន ការប្រើប្រាស់ មូលនិធិឃុំ និងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅ សាលាឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

✽នាថ្ងៃទី១៥-១៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ថុល ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុង ស្រុកក្រចេះ ខេត្តក្រចេះ។

✽នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ជឹម**

លាវ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដាំបន្លែចំនួន ២៥គ្រួសារនៅក្នុងឃុំគោក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ជ្រីង គឹមស្រីលាង** សមាជិកគណៈកម្មការទី៣ និងលោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា ចូលរួមពិធីសម្ពោធសាលប្រជុំសសរ១០០សម្តេចតេជោ ក្រោមអធិបតីភាពឯកឧត្តម **យ៉ឹម តែលី** ឧបនាយករដ្ឋមន្ត្រី នៅភូមិតាណោង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

✽ឯកឧត្តម **ជ្រីង គឹមស្រីលាង** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមពិធីបុណ្យសពលោក **វ៉ឹម ឡុន** អតីតអ្នកបើកបររបស់ឯកឧត្តម នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបពិភាក្សាការងារជាមួយនឹងអង្គការ សមាគមចំនួន៩រូប នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

-ប្រគល់ផ្ទះចំនួន៣ខ្នងជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅខេត្តកំពត នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

-ជាអធិបតីភាពក្នុងអង្គប្រជុំបូកសរុបលទ្ធផលការងារគ្រូបង្រៀនខ្មែរឥស្លាមប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២០ នៅខេត្តកំពត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

-ជាអធិបតីភាពក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋចាស់ជរាពិការ នៅភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារមូលដ្ឋានសង្កាត់នៅសាលាក្រុងកំពត ខេត្តកំពត នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។



✽នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ និងឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា ពិនិត្យ និងប្រគល់អំណោយជូនដល់អ្នកគ្រូ និងកុមារតូចៗ ដើម្បីប្រើប្រាស់ក្នុងបណ្ណាល័យអារក្សស្វាយ នៅក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

✽ឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្ទើនឃុំប្រធានប៉ុស្តិ៍ ដើម្បីឈ្វេងយល់អំពីការងារផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ (Covid-19) និងការងារបើកផ្តល់ថវិកាជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ក្រ១ ក្រ២ នៅសាលាឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។



-សួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹងអ្នកគ្រូ

គ្រប់គ្រងបណ្ណាល័យ និងក្នុងៗកុមារ កុមារី នៅសហគមន៍ភូមិអារក្សស្វាយ ព្រមទាំងបានឧបត្ថម្ភអារយីត នៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងលោកប្រធានភូមិ និងប្រជាការពារភូមិចំនួន៥០នាក់ នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។



-ជួបពិភាក្សាការងារជាមួយនឹងគណៈអភិបាលស្រុកសូទ្រនិគម ដើម្បីរៀបចំកម្មវិធីចុះសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំនាពេលខាងមុខនេះ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកប្រធានប៉ុស្តិ៍ និងស្មៀនឃុំ ដើម្បីឈ្វេងយល់អំពីការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺផ្សេងៗ និងការផ្តល់ប័ណ្ណសមធម៌ក្រុម ក្រុម នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលទើបទទួលបានអណ្តូងទឹកស្អាតប្រើ

ប្រាស់ នៅភូមិខ្លាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។



-នាំយកសម្ភារលាងសម្អាតដៃផ្តល់ជូនដល់បណ្ណាល័យអារក្សស្វាយ នៅភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

✽លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភាបាន៖

-ដឹកនាំក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ជំទប់ទី១ ជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមន្ត្រីរដ្ឋបាលស្រុកកំពង់ស្វាយជាស្ត្រីចំនួន៤៥នាក់ ទៅទស្សនកិច្ចនៅខេត្តកោះកុងរយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។



-សួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនជូនលោក **ត្រាំ ផាន់នី** ជំទប់ទី១ សង្កាត់ជំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមជាភិក្ខុយសក្តងកិច្ចប្រជុំបូកសរុបការងារប្រចាំ



ខែកក្កដា និងលើកទិសដៅការងារបន្តឆ្នាំ២០២០ របស់
ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសល
បណ្ឌិត **ទួន ធួន** អនុប្រធានទី១រដ្ឋសភា នៅសាលា
ខេត្តកំពង់ធំ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

-ចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ លោក **ស្រី ផាន់សី**
ជំទប់ទី១ សង្កាត់ជំរំជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
នៅភូមិជំរំជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី៩
ខែសីហា ឆ្នាំ២០២០។



-នាំយកគ្រឿងសម្ភារបរិក្ខារ និងបច្ច័យមួយចំនួនប្រគេន
ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តដូនត្រី ឃុំថ្មី ស្រុកចិត្របុរី
ខេត្តក្រចេះ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

✽នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ស្រី
មេន** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ
ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងមេភូមិ
ដើម្បីឈ្វេងយល់អំពីបញ្ហាប្រឈមនានា និងដំណោះស្រាយ
នៅក្នុងឃុំស៊ីង ស្រុកសំរោង ខេត្តតាកែវ។

✽ឯកឧត្តម **អ៊ុំ គង់** សមាជិកគណៈកម្មការទី៦
ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារដែល
ក្រីក្របំផុត នៅភូមិអូរសំរិលក្រោម នៅឃុំអូរសំរិល ស្រុក
សំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

-ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិអំពិប ឃុំ

មានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែកក្កដា
ឆ្នាំ២០២០។

-ចូលរួមពិធីបុណ្យសពលោក **សុខ ថេត** អាយុ៥៩ឆ្នាំ
ដោយរោគាពាធ ស្ថិតនៅភូមិកណ្តាល ឃុំស៊ីង ស្រុកសំឡូត
ខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។



-ក្នុងពិធីដាំកូនឈើ ដោយបានដាក់ឈ្មោះថា "ដើមឈើ
នៃក្តីស្រឡាញ់សន្តិភាព" នៅស្រុកសំឡូត ខេត្តបាត់ដំបង
នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

-សួរសុខទុក្ខក្រុមការងារ និងចុះស្រង់អត្តសញ្ញាណកម្ម
មនុស្ស អត្តសញ្ញាណកម្មដី នៅភូមិសំឡូត នៅឃុំសំឡូត
ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

-សំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអូរសំរិល នាយ-
ប៉ុស្តិ៍នគរបាលឃុំ នាយកអនុវិទ្យាល័យ ស្ទៀនឃុំ ជំនួយការ
ឃុំ មេភូមិទាំង៦ភូមិ ក្នុងឃុំសរុប៤០នាក់ នៅឃុំសំឡូត
ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែសីហា ឆ្នាំ
២០២០។

✽ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧
ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប្រធាន
បុស្តីរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាពឃុំ ស្ទៀនឃុំ
នាយកអនុវិទ្យាល័យ នៅសាលាឃុំបាបោង ស្រុកពាមរក៍
ខេត្តព្រៃវែង ដោយបានផ្តាំធ្វើដល់អង្គពិធីទាំងមូលឱ្យខិតខំ

ប្រុងប្រយ័ត្នជាប់ជានិច្ច និងបន្តការពារជំងឺកូវីដ-១៩ទៀត នា ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។



-ជួបសំណេះសំណាលជាមួយនឹងមេឃុំ និងសមាគម អភិរក្សសត្វស្លាបព័ន្ធតាឡី ក្នុងឃុំឆាយ ស្រុកបាភ្នំ ខេត្ត ព្រៃវែង នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។

✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខេត្ត ឧត្តរមានជ័យប្រចាំខែកក្កដា និងទិសដៅការងារបន្តខែ សីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី **គន់ គឹម** នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០។



-ជាអធិបតីភាពក្នុងពិធីបំពាក់ឯកសណ្ឋានជូនប្រជា- ការពារ និងបានឧបត្ថម្ភថវិកាសម្រាប់ចាក់សាបក្រាល សាលប្រជុំសាលាសង្កាត់បន្ទាយរាក់ នៅសាលាសង្កាត់ បន្ទាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី១ ខែ

សីហា ឆ្នាំ២០២០។



-ជួបសំណេះសំណាលជាមួយនឹងនិវត្តជន អតីតគ្រូ បង្រៀន អធិការរងស្រុក និងមេឃុំ ចំនួន២០នាក់ នៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយបានផ្តាំធ្វើ សួរសុខទុក្ខ និងបន្តជួយណែនាំអប់រំបងប្អូនកូនចៅឱ្យឆ្ងាយ ពីគ្រឿងញៀន កុំជក់បារី គោរពច្បាប់ចរាចរណ៍ ជាពិសេស ត្រូវប្រុងប្រយ័ត្នជំងឺកូវីដ-១៩ និងខិតខំរក្សាអនាម័យតាម ការណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។



-ពិនិត្យការិយាល័យច្រកចេញ-ចូលតែមួយរបស់ស្រុក ក្នុងសកម្មភាពបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង បន្តចុះសួរសុខទុក្ខលោកស្រីជាភរិយាលោក **ហាម ផាត** អតីតប្រធានក្រុមប្រឹក្សាស្រុកបន្ទាយអំពិល ដែលបានទទួល មរណភាពកាលពីកន្លងទៅថ្មីៗ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងស្តាប់សេចក្តីរាយ- ការណ៍អំពីការងារបម្រើសេវាសាធារណៈ ការងារសន្តិសុខ ជាពិសេសការងារជួយប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាព ជំងឺកូវីដ-១៩ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។



-នាំយកចង្កាន់ និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តគោកប៉ាទ្រី ក្នុងភូមិត្រួស សង្កាត់ សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សា សង្កាត់ មេភូមិ និងប្រជាពលរដ្ឋក្រីក្រ ដែលអញ្ជើញមក ទទួលការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង- គ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅសង្កាត់ ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។



-នាំថវិកាឧបត្ថម្ភជូនរដ្ឋបាលស្រុកដំណាក់ចង្អើរ សម្រាប់ សាងសង់បង្គន់អនាម័យ និងបន្ទប់ទឹកនៅក្នុងបរិវេណ សាលាស្រុកដំណាក់ចង្អើរ នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមជាគណៈអធិបតីក្នុងពិធីទទួលអំណោយជាសម្ភារ



បរិក្ខារ អនាម័យ ពីក្រុមហ៊ុនកូកាកូឡា ជូនរដ្ឋបាលខេត្ត កែប នៅសាលាខេត្តកែប នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

✽នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **សាម ហុន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ ថ្វាយបង្គំ និងសំណេះសំណាលជាមួយនឹងព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត និងចុះពិនិត្យមើលការសាងសង់ ឧបដ្ឋានសាលានៅវត្តអង្គរក្រៅ ស្ថិតក្នុងភូមិអង្គរក្រៅ ឃុំ ជូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

✽លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្ម- ការទី៩ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៧ គ្រួសារ ដែលជួបប្រទះនូវការខ្វះខាតនៅក្នុងឃុំដងក្តា ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន មួយខ្នងមាន៤បន្ទប់ នៅក្នុងវត្តកំណាញ ឃុំស្រម៉ម ស្រុក ជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

✽ឯកឧត្តម **ស្នួន លន់** សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភាបានអញ្ជើញ៖



-ពិនិត្យការសាងសង់ផ្ទះចំនួន២ខ្នង ជូនប្រជាពលរដ្ឋ ក្រីក្រ និងកំព្រាឪពុកម្តាយ ចំនួន២គ្រួសារ នៅឃុំគោកដូង ស្រុកអង្គរជុំ និងឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

សមាជិកសមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៧រូប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមអន្តរសភាអាស៊ាន (AIPA) ដើម្បីពិភាក្សាលើ៖ ១-មតិឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងការប្រកាសសេចក្តីសម្រេចចាត់តាំងសមាសភាពគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤១ ២-មតិចូលរួមរបស់អង្គប្រជុំ ៣-បញ្ហាផ្សេងៗ នៅសាលបាយ័ន វិមានរដ្ឋសភា។

✽ នាថ្ងៃទី១៣ និងទី១៤ ខែសីហា ឆ្នាំ២០២០ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៥រូប បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការស្តីអាយប៉ាសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤១ ដើម្បីពិភាក្សាលើ៖ ១-ប្រសាសន៍លោកជំទាវកិត្តិសង្គហបណ្ឌិត **ឃុន សុដារិ** ប្រធានគណៈប្រតិភូ ២-កិច្ចពិភាក្សាទៅលើសេចក្តីព្រាងសេចក្តីសម្រេច (Draft Resolutions) ទី៣-បញ្ហាផ្សេងៗនៅសាលបន្ទាយស្រី វិមានរដ្ឋសភា។

✽ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់-ទទួលផែនទីឋានលេខាព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា **ខៀវ បាញ់** ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការនាយករដ្ឋមន្ត្រី។



✽ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ជាន់ លេង** ប្រធានគណៈកម្មការទី២ និងឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម **អ៊ុក ឆាន់** ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅគេហដ្ឋានលេខ១០A ផ្លូវលេខ២០៦ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងពិធីបុណ្យឧបគម្រប់១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា **ម៉ុង ស៊ាងលី** មាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ម៉ុង វ៉ាន់ ហ៊ុន សែន** និងត្រូវជាម្តាយកេរ្តិ៍សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិគ្រឹះសម្តេចតេជោសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃអង្គារ ទី១១ និងថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។

✽ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ម៉ម ម៉ុងនាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច នៃ



មហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ ដើម្បី ពិភាក្សាទៅលើសេចក្តីព្រាងសេចក្តីសម្រេចរួមស្តីពី"តួនាទី សភាក្នុងការជំរុញភាពស្ថិតរមួត និងការងើបឡើងវិញនៃ សេដ្ឋកិច្ចអាស៊ាននៅក្នុងដំណាក់កាលក្រោយកូវីដ-១៩" នៅសាលប្រជុំបន្ទាយស្រី វិមានរដ្ឋសភា។

✽នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី១១ របស់ក្រុមអ្នកនយោបាយអាយប៉ា(11-AIPA Caucus) ក្រោមប្រធានបទ We heal as one: Parliamentary Cooperation Towards Mitigating Risks and Strengthening Economic Resilience in the Period of Pandemic នៅ វិមានរដ្ឋសភា។

✽នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងឯកឧត្តមអគ្គនាយកលំនៅដ្ឋាន ដើម្បីពិភាក្សាលើការរៀបចំសៀវភៅណែនាំស្តីពី ការកែ លម្អបច្ចេកទេសលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ សហគមន៍អ្នកក្រីក្រនៅកម្ពុជា នៅទីស្តីការក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់។



✽នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបាន អញ្ជើញចូលរួមផ្តល់បទបង្ហាញអំពីតួនាទីស្តី និងផែនការ អភិវឌ្ឍ ក្នុងកិច្ចប្រជុំយុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាព ជាអ្នកដឹកនាំ នៅសាលប្រជុំព្រះវិហារ វិមានរដ្ឋសភា។



✽នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ឈឿន ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពី ភាពជា ដៃគូអន្តរសភាអាស៊ានលើកិច្ចសហប្រតិបត្តិការក្នុងវិស័យ អប់រំ និងវប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោម ក្របខ័ណ្ឌមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅ សាលាព្រះវិហារ នៃវិមានរដ្ឋសភា។

✽នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ប្រឹច គឹមស្រីឆាន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបាន អញ្ជើញចូលរួមប្រជុំស្តីពី វឌ្ឍនភាពនៃការងារពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រី ក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។

✽នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ឈី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីពី អង្គការ និងសមាគម (ឥស្លាម)មិនមែនរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំមូកសរុបលទ្ធផលការងារប្រចាំ
ខែកក្កដា និងកំណត់ទិសដៅការងារខែសីហា ឆ្នាំ២០២០**



ឯកឧត្តម អ៊ូ សារីទ្ធ ដឹកនាំកិច្ចប្រជុំមូកសរុបប្រចាំខែកក្កដា

កិច្ចប្រជុំមូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកក្កដា និងកំណត់ទិសដៅការងារខែសីហា ឆ្នាំ២០២០ ត្រូវបានអគ្គលេខាធិការដ្ឋានព្រឹទ្ធសភារៀបចំឡើងយ៉ាងទៀងទាត់ ដើម្បីបូកសរុបលទ្ធផលការងារពិនិត្យមើលបញ្ហាប្រឈម និងកំណត់ទិសដៅការងារសម្រាប់ខែបន្ត។

កិច្ចប្រជុំនោះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម **អ៊ូ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងដំណើរការនៃកិច្ចប្រជុំនោះ មានការឡើងធ្វើសេចក្តីវាយការណ៍របស់អគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការអំពី លទ្ធផលការងាររបស់ខ្លួនប្រចាំខែកក្កដា និងកំណត់ទិសដៅការងារខែសីហា ឆ្នាំ២០២០ និងមតិយោបល់របស់អង្គប្រជុំ ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម **អ៊ូ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដោយកត់សម្គាល់ឃើញថាក្នុងខែកក្កដា ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បំពេញមុខងាររបស់ខ្លួនបានយ៉ាងល្អប្រសើរតាមតម្រូវការចាំបាច់ ជាក់ស្តែងប្រកបដោយភាពទទួលខុសត្រូវតាមមុខសញ្ញារៀងៗខ្លួន។ ជាពិសេសបានផ្តល់សេវាជូនសមាជិកព្រឹទ្ធសភា ដើម្បីចុះបំពេញការងារលើ

មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ក្នុងអំឡុងពេលព្រឹទ្ធសភាស្ថិតក្នុងវិស្វកម្មកាល។ ទន្ទឹមនឹងការងារដែលកំពុងតែមមាញឹកនោះដែរ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅតែបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រីរាជការឱ្យកាន់តែមានគុណភាព ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំឱ្យកាន់តែល្អជាលំដាប់ តាមរយៈការកែសម្រួលផែនការយុទ្ធសាស្ត្រ រចនាសម្ព័ន្ធ និងការងារចាត់តាំងរបស់អគ្គនាយកដ្ឋានទាំង៥ ឱ្យស្របតាមគោលការណ៍កំណែទម្រង់ និងស្ថានភាពជាក់ស្តែងរបស់ស្ថាប័ន។ ចំពោះមុខងារអភិវឌ្ឍន៍ស្ថាប័ន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបន្តលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានប្រកបដោយសុវត្ថិភាព។ រដ្ឋបាលអេឡិចត្រូនិក និង Video Conference បានក្លាយជាការពិតនៅក្នុងជីវិតការងារថ្មីសម្រាប់សមាជិកព្រឹទ្ធសភាក្នុងការងារប្រចាំថ្ងៃ និងការងារទំនាក់ទំនងជាមួយនឹងតំបន់ និងពិភពលោក។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានជំរុញឱ្យមន្ត្រីរាជការទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាលដាលនាពេលបច្ចុប្បន្ន ហើយពុំទាន់មានសញ្ញាបង្ហាញថាមានការថមថយនៅឡើយ។ ចំពោះការអនុវត្តថវិកាចុងឆ្នាំ២០២០ តាមរយៈគោលការណ៍ 3E's ត្រូវតែសកម្មចូលរួមអនុវត្ត និងខិតខំជម្នះលើការលំបាកនានាតាមរយៈការស្វែងរកជំនួយពីប្រភពខាងក្រៅ ដើម្បីបំពេញបន្ថែម។ សម្រាប់ខែសីហាខាងមុខ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តផ្តល់សេវាជូនសមាជិក សមាជិកាព្រឹទ្ធសភាឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយលើមុខងារទាំង៥របស់ព្រឹទ្ធសភា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។

(អត្ថបទ៖ លោក វង់ សុជាតិ រូបភាព៖ លោក លោក គង់ យ៉ារិន)



ទិដ្ឋភាពកិច្ចប្រជុំមូកសរុបលទ្ធផលការងារប្រចាំខែកក្កដា

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធអំពី
មូលដ្ឋានសន្តិសុខព័ត៌មានវិទ្យា**



ឯកឧត្តម ឡោក នាយ (ឆ្វេងទី២) អធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល

បន្ទាប់ពីបានបណ្តុះបណ្តាលអស់រយៈពេល១ថ្ងៃកន្លះមក នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពី "មូលដ្ឋានសន្តិសុខព័ត៌មានវិទ្យា" ក្រោមអធិបតីភាពឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា នៅសាលាសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោក **អ៊ុំ វិសាល** ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងជាតំណាងសិក្ខាកាម បានឡើងធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលនៃវគ្គបណ្តុះបណ្តាល និងចំណាប់អារម្មណ៍របស់លោក **ហេង ម៉ារ៉ា** និងលោក **គឹម អាន** គ្រូឧទ្ទេសនាមនៃវគ្គបណ្តុះបណ្តាលនោះ។

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានមានប្រសាសន៍ថា ជានិច្ចកាលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបណ្តុះបណ្តាលសមត្ថភាពរបស់មន្ត្រីរាជការ គឺជាគោលដៅមួយដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពឹងថា មន្ត្រីទាំងអស់នឹងទទួលបានចំណេះដឹងបន្ថែមទៀត ដើម្បីបម្រើសេវាជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភាឱ្យកាន់តែមានប្រសិទ្ធភាពព្រមទាំងយកទៅផ្សព្វផ្សាយបន្តដល់មន្ត្រីក្នុងអង្គភាពរបស់ខ្លួនក៏ដូចជាញាតិមិត្តឱ្យបានយល់ដឹងពីសុវត្ថិភាព និងសន្តិសុខព័ត៌មានវិទ្យាជាពិសេសធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងការប្រើប្រាស់ផ្ទាល់ធានាឱ្យបាននូវសុវត្ថិភាព និងសន្តិសុខព័ត៌

មានសម្រាប់ព្រឹទ្ធសភា។

ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភាបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលពាក់ព័ន្ធនឹងមូលដ្ឋានសន្តិសុខព័ត៌មានវិទ្យា ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការបំពេញការងារនៅគ្រប់អង្គភាពរបស់ខ្លួនដែលកំពុងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់ខ្ពស់របស់សិក្ខាកាម ក្នុងការក្រេបជញ្ជក់យកនៅចំណេះដឹងថ្មីៗបន្ថែមទៀតពីលោកគ្រូឧទ្ទេសនាម។ ឯកឧត្តមសង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងទាំងអស់នោះទៅអនុវត្តនៅក្នុងការងារ និងសង្គមជាតិ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្តិសុខព័ត៌មានវិទ្យា។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១ថ្ងៃកន្លះ សិក្សាចាប់ពីថ្ងៃទី៣០ ដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយមានសិក្ខាកាមចូលរួមចំនួន១១២នាក់។ វគ្គនេះរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាមួយនឹងនាយកដ្ឋានសន្តិសុខព័ត៌មានវិទ្យានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងការិយាល័យប្រឆាំងបទល្មើសព័ត៌មានវិទ្យានៃស្នងការដ្ឋានរាជធានីភ្នំពេញ។

(អត្ថបទ៖ លោក អ៊ុក ប៊ុលីន រូបភាព៖ លោក លោក គឹម សិទ្ធិ)



ឯកឧត្តម ឡោក នាយ ចតុប្បមុខស្យាវរិយជាមួយសិក្ខាកាម

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាសៀលថ្ងៃទី២៧ ខែកក្កដា និងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំស្តីពី ការងាររចនាសម្ព័ន្ធ ផែនការយុទ្ធសាស្ត្រ និងធនធានមនុស្សរបស់អគ្គនាយកដ្ឋានទាំង៥ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ។



✽ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខអាជ្ញាធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចនៃសង្កាត់ទាំងបី បន្តចូលរួមក្នុងការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។



✽ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគោលនយោបាយស្តីពី ការអភិវឌ្ឍធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជួបប្រជុំជាមួយនឹងអង្គភាពកិច្ចការសង្គម ដើម្បីពិនិត្យអំពីដំណើរការនិងការអនុវត្តការងាររបស់អង្គភាពកិច្ចការសង្គម នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជួបប្រជុំការងារជាមួយនឹងនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអំពីការងារចាត់តាំង ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងនាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញនាំយកកន្ត្រកផ្កាចូលជូនពរដល់ឯកឧត្តម **ស៊ឹម ភា** អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម **ទេព ជន** អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមទាំងពីរ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវគោរពងារកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជាជូនឯកឧត្តម **ស៊ឹម ភា** អនុប្រធានទី១ព្រឹទ្ធសភា ជាកិត្តិនីតិកោសលបណ្ឌិត និងឯកឧត្តម **ទេព ជន** អនុប្រធានទី២ព្រឹទ្ធសភា ជាកិត្តិសង្គហបណ្ឌិត នៅការិយាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីស្តីពី ការផ្សព្វផ្សាយពីវិធីសាស្ត្រក្នុងការស្នើសុំអាហារូបករណ៍ និងបទពិសោធន៍នៃការរស់នៅពេលទៅសិក្សានៅប្រទេសចិន ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាមួយនឹងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានដៃគូគាំទ្រពីសមាគមមិត្តភាពពាណិជ្ជកម្មចិនហូជៀននៅកម្ពុជា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី គោលនយោបាយតែងតាំងមន្ត្រីរាជការឱ្យកាន់មុខតំណែងក្នុងអង្គការលេខនៃរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើបេក្ខជនដែលបានឆ្លងកាត់ការសាកល្បងគ្រប់គ្រងនៅតាមបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន២គ្រឿង និងសម្ភារផ្សេងៗ ដែលជាអំណោយរបស់អង្គការស្រាវជ្រាវឥរិយាបថ និងសុខភាពសិក្សា សមាគមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រកម្ពុជា-ចិន សមាគមជួយសង្គ្រោះប្រជាជនកម្ពុជា និងសមាគមអ្នកវិនិយោគអន្តរពាណិជ្ជកម្មកម្ពុជា-ចិន ជូនដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីចូលរួមទប់ស្កាត់ និងការពារការរាលដាលជំងឺកូវីដ-១៩ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ជំនាញក្នុងការគ្រប់គ្រងការិយាល័យ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ឈឹម សុទ្ធសុធា** អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "មូលដ្ឋានសន្តិសុខព័ត៌មាន វិទ្យា" ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាមួយនឹងនាយកដ្ឋានសន្តិសុខព័ត៌មានវិទ្យានៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងការិយាល័យ ប្រឆាំងបទល្មើសព័ត៌មានវិទ្យានៃស្នងការដ្ឋានរាជធានី- ភ្នំពេញ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ គណៈ- ប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ម៉ីន វុទ្ធា** អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និង សមូហភាពដែនដី និងលោកជំទាវ **សួន ពុទ្ធជាតិ** អគ្គ- នាយិកា នៃអគ្គនាយកដ្ឋានស្រាវជ្រាវបានអញ្ជើញគោរព វិញ្ញាណក្ខន្ធសពងឯកឧត្តម **ទូច សំឡែង** ទីប្រឹក្សាក្រសួង ព័ត៌មាន និងជាអតីតប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត កណ្តាល នៅគេហដ្ឋានលេខ៩៣២ ផ្លូវលេខ២១០ ភូមិ តាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។



✽ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ លោកជំទាវ **សួន ពុទ្ធជាតិ** អគ្គនាយិកា នៃអគ្គនាយកដ្ឋានស្រាវជ្រាវ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកបណ្ឌិត **រ៉េម៉ុង លីអូ** ទីប្រឹក្សា នៃវិទ្យាស្ថានតស៊ូមតិ និងគោល នយោបាយ (API) និងសហការី ដើម្បីសិក្សាលេខយល់ អំពីសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន នៅសាល សិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ **សាយ ចាន់ណា** នាយិការងារខុទ្ទកាល័យសម្តេចប្រធាន ព្រឹទ្ធសភា និងឯកឧត្តម **ឈី ហុន** ទីប្រឹក្សាសម្តេចប្រធាន ព្រឹទ្ធសភា បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងចតុបថ្ន័យរបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តអម្ពរផល (ហៅវត្តចុងកោះ) ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



ಪ್ರಾಚೀನ ಶಾಸ್ತ್ರ

မေ့လျော့နေကြပါက

